



របាយការណ៍ប្រចាំឆ្នាំ ២០២២

ទស្សនៈ

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់នូវសេវាបំផុតលើ វិស័យមូលបត្រ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

បេសកកម្ម

បេសកកម្មរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី គឺផ្តល់ជូនអតិថិជនវិនិយោគិន និងសាធារណជននូវជម្រើសវិនិយោគដ៏សម្បូរបែបលើមូលបត្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងប្រភពចំណូលឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើតនូវ អត្ថប្រយោជន៍ ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត។

គតិពេចន៍

ក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត។


របាយការណ៍នេះរៀបចំនិងចេញផ្សាយដោយក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ សម្រាប់ព័ត៌មានបន្ថែម និងចម្ងល់ផ្សេងៗ សូមទាក់ទងមក៖



ការិយាល័យ៖ ជាន់ទី៥ អគារអេស៊ីលីដា #៦១
មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ប្រអប់សំបុត្រលេខ៖ ១១៤៩
ទូរស័ព្ទ៖ (០)២៣ ៩៩៩ ៩៦៦/៩៩៩ ៩៧៧/៧២៣ ៣៨៨
អ៊ីម៉ែល៖ info@acledasecurities.com.kh
គេហទំព័រ៖ www.acledasecurities.com.kh


ទិន្នន័យហិរញ្ញវត្ថុសង្ខេប

	៣១/១២/២០២២ បានធ្វើសវនកម្មរួច		៣១/១២/២០២១ បានធ្វើសវនកម្មរួច		បម្រែបម្រួល %
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ស្ថានភាពហិរញ្ញវត្ថុ					
ទ្រព្យសកម្មសរុប	២.៨៥០.៦៤១	១១.៧៣៦.០៨៩	២.៣១៥.១៧២	៩.៤៣២.០០៨	២៣,១៣%
បំណុលសរុប	៣០៨.៧៨៧	១.២៧១.២៧៥	២០១.៧៧០	៨២២.០១២	៥៣,០៤%
មូលធនសរុប	២.៥៤១.៨៥៤	១០.៤៦៤.៨១៤	២.១១៣.៤០១	៨.៦០៩.៩៩៦	២០,២៧%
លទ្ធផលហិរញ្ញវត្ថុ					
ចំណូលសរុប	៩៩៣.៥១០	៤.០៦០.៤៧៣	៤៧៧.៨៧៧	១.៩៤៤.០០៤	១០៧,៩០%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៥០៨.៧២៤	២.០៧៩.១៥៤	១០៥.៣០៩	៤២៨.៣៩៩	៣៨៣,០៨%
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	៤៣០.៣៣៤	១.៧៥៨.៧៧៣	១០២.៧៦៥	៤១៨.០៥០	៣១៨,៧៦%

លទ្ធផលសម្រេចបាន







អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលបាន “ពានរង្វាន់ ឈ្មួញជើងសាល្លបំផុតប្រចាំទសវត្សរ៍ និងអ្នកគាំទ្រសកម្មក្នុងទីផ្សារ”
ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា



ការប្រជុំរួមបុគ្គលិក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី



ពិព័រណ៍ដែលផ្ដើមឡើងដោយ ធម្មក ក្នុងកម្មវិធី “បុណ្យសមុទ្រ”



សិក្ខាសាលាស្តីពី “ការបង្កើនចំណេះដឹង និងការជំរុញការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា”
នៅ សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា



វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ”
នៅសាលារៀន វេស្តឡាញន៍ សាខាច្បារអំពៅ

មាតិកា

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល.....	២
របាយការណ៍អគ្គនាយក	៥
អង្គការលេខ.....	៨
អភិបាលកិច្ចសាជីវកម្ម.....	៨
ភាគហ៊ុនិក	៨
ក្រុមប្រឹក្សាភិបាល	៩
គណៈកម្មាធិការប្រតិបត្តិ.....	១២
ក្រុមសីលធម៌	១៥
និរន្តរភាពបរិស្ថាន និងសង្គម	១៥

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល



អ្នកស្រី ម៉ារ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

“តាងនាមឱ្យក្រុមហ៊ុនអេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី ដែលជា ក្រុមហ៊ុនឈ្មួញដើរសាមូលបត្រ និងក្រុមប្រឹក្សាភិបាល នាងខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមផ្តល់ជូននូវ របាយការណ៍ប្រចាំឆ្នាំ២០២២ ដល់ភាគីពាក់ព័ន្ធទាំងអស់។”

សេដ្ឋកិច្ចកម្ពុជា

ក្រោយពីធ្លាក់ចុះកំណើនដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញ ដោយមានការទ្រទ្រង់ពីវិស័យនាំចេញដែល នៅមានភាពរឹងមាំ ប៉ុន្តែកម្ពុជានៅតែប្រឈមមុខនឹងឧបសគ្គច្រើនទៀតនៅក្នុងសេដ្ឋកិច្ចសកលលោក ខណៈដែលសកម្មភាពពាណិជ្ជកម្ម ពិភពលោកមានកំណើនយឺត។ តាមការព្យាកររបស់ធនាគារពិភពលោក អំពីកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ពិសេសសកម្ពុជា មានកំណើន ៤,៨ ភាគរយ នៅក្នុងឆ្នាំ២០២២ ដោយឃើញថា សេដ្ឋកិច្ចកំពុងមានសកម្មភាពងើបឡើងវិញជាទូទៅ ការនាំចេញទំនិញ សម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងទំនិញស្បែកជើង នៅមានសកម្មភាពរស់រវើកគួរឱ្យកត់សម្គាល់ដដែល។ ការរកចំណូលពីវិស័យសេវាកម្ម ពិសេសពីផ្នែកធ្វើដំណើរនិងទេសចរណ៍ ក៏មានភាពប្រសើរឡើងដែរ ក្រោយពីរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រ “រស់នៅជាមួយ កូវីដ-១៩” នាចុងឆ្នាំកន្លងទៅ។ ទន្ទឹមនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច ការព្យាករកំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមក នៅត្រឹម ៥,២ ភាគរយ ដោយសារតាមការព្យាករ ការធ្លាក់ចុះនៃពាណិជ្ជកម្មសកល ជាពិសេសនៅសហរដ្ឋអាមេរិក និងប្រទេសចិន។ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយប្រទេសចិនក៏ជាប្រភពធំជាងគេនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួនដែរ។

វិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយសារមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយលើកទឹកចិត្តពន្ធដារសម្រាប់ក្រុមហ៊ុនចុះបញ្ជី ទាំង ក្រុមហ៊ុន/សហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ដោយបន្ថយពន្ធលើប្រាក់ចំណូល ៥០ ភាគរយ ក្នុងរយៈពេល ៣ឆ្នាំ (២០២២-២០២៤) ឬអាចទទួលបានការលើកទឹកចិត្តពន្ធដារតាមរយៈការអនុគ្រោះបំណុលពន្ធសម្រាប់ ក្រុមហ៊ុន/សហគ្រាសដែលបានបំពេញកិច្ចការគ្រប់គ្រាន់ក្នុងការចុះបញ្ជីនៅលើទីផ្សារកាតាល ឬទីផ្សារកំណើន។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈ ដើម្បីទទួលបានហិរញ្ញប្បទានក្នុងគោលដៅនៃការអភិវឌ្ឍបែតង និងប្រកបដោយចីរភាព ឬការអភិវឌ្ឍ ក្នុងវិស័យអាទិភាពណាមួយ នឹងទទួលបានការលើកទឹកចិត្តពីពន្ធដារពិសេសបន្ថែម។ គិតត្រឹមឆ្នាំ២០២២ នេះ មានក្រុមហ៊ុនបោះផ្សាយសរុប ចំនួន ១៨ ក្រុមហ៊ុន ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រ ដែលក្នុងនោះមាន ៩ ក្រុមហ៊ុន បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ៩ ក្រុមហ៊ុនផ្សេងទៀត បានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលនៅក្នុង ធមក។ ក្រុមហ៊ុនបោះផ្សាយមូលបត្រ ត្រូវបានរំពឹងថានឹង នៅតែបន្តកើនឡើងផងដែរនៅក្នុងឆ្នាំ២០២៣។

ទស្សនៈវិស័យឆ្នាំ២០២៣

របាយការណ៍របស់ធនាគារពិភពលោក (World Bank) ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងងើបឡើងវិញបានល្អ បន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានា ដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមាន សម្រាប់កំណើន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខត្រូវព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៦ ភាគរយ ខណៈផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់ នឹងកើនដល់ ១.៩២៤ ដុល្លារអាមេរិក នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្រាប់វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រា ៩,២ ភាគរយ ៦,៦ ភាគរយ ១,១ ភាគរយ រៀងគ្នា ក្នុងឆ្នាំ ២០២៣។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ក្នុងគោលបំណងស្តារ និងពង្រឹងសក្តានុពលនៃចន្លោះកំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាប័ន្ន ចាប់យកឱកាសនូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានបន្តអនុវត្តគោលដៅចម្បង ដែលបានចែងនៅក្នុងយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២១ ដល់ ២០២៥) របស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រឈានមុខគេជាមួយនឹងការប្រកួតប្រជែងក្នុងទីផ្សារ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅតែបន្តពង្រឹងគំរូអាជីវកម្មរបស់ខ្លួន និងសម្រួលដល់ការផ្តល់សេវាកម្មជូនមូលបត្រដល់អតិថិជន នៅលើផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងរកប្រាក់ចំណូលប្រកបដោយនិរន្តរភាពយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។

បើធៀបលទ្ធផលប្រចាំឆ្នាំ២០២២ ទៅនឹងលទ្ធផលប្រចាំឆ្នាំ២០២១ ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលបានប្រាក់ចំណេញចំនួន ៤៣០.៣៣៤ ដុល្លារអាមេរិក កើនឡើង ៣១៨,៧៦% ស្មើនឹង ៣២៧.៥៦៩ ដុល្លារអាមេរិក។ ជាលទ្ធផល អនុបាតចំណេញ ធៀបនឹងទ្រព្យសកម្មមធ្យម បានកើនឡើងពី ៤,២៥% ក្នុងឆ្នាំ២០២១ ទៅ ១៦,០៨% ក្នុងឆ្នាំ២០២២ និងអនុបាតចំណេញធៀបនឹងមូលធនមធ្យម បានកើនឡើងពី ៤,៦៤% ក្នុងឆ្នាំ ២០២១ ទៅ ១៧,៩៣% ក្នុងឆ្នាំ២០២២ ខណៈដែលអនុបាតប្រសិទ្ធភាពប្រតិបត្តិការ បានថយចុះពី ៧៧,៥៦% ក្នុងឆ្នាំ២០២១ មក ៤៧,៨៣% ក្នុងឆ្នាំ២០២២។

ក្នុងឆ្នាំនេះ និងឆ្នាំក្រោយតទៅមុខទៀត អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នឹងនៅតែបន្តបង្កើនសេវាជួញដូរមូលបត្រដ៏ល្អប្រសើរ និងមានភាពងាយស្រួលដល់អតិថិជន។

ការទទួលស្គាល់

ក្នុងនាមក្រុមប្រឹក្សាភិបាល នាងខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ភាគហ៊ុនិក អភិបាល គណៈគ្រប់គ្រង អតិថិជន និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរពាក់ព័ន្ធដែលតែងតែផ្តល់ការគាំទ្រចំពោះក្រុមហ៊ុនដើម្បីសម្រេចបានជោគជ័យតាមគោលដៅ និងស្របតាមផែនការ ជាពិសេសក្នុងឆ្នាំ២០២២នេះ។

យើងខ្ញុំសូមធានាចំពោះអតិថិជន ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់ថា នៅឆ្នាំ២០២៣នេះ យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ និងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ វិភាគច្រើន និងមាននិរន្តរភាព ព្រមទាំងផ្តល់នូវគោលដៅយុទ្ធសាស្ត្រ ក្នុងការបង្កើនតម្លៃនាពេលអនាគត ក៏ដូចជាពង្រឹងជំហររបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកស្រី ប៉ាន់ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣



វគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ”

នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង

របាយការណ៍អគ្គនាយក



សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២

ស្ថានភាពប្រកួតប្រជែង

ការវិនិយោគក្នុងវិស័យមូលបត្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញនូវសេដ្ឋកិច្ចរបស់ប្រទេស និងជាជម្រើសដ៏ល្អមួយសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជនគ្រប់វិស័យ ក្នុងការធ្វើពិពិធកម្មផលប៉ុន្តែវិនិយោគរបស់ខ្លួន។ ដោយហេតុដូច្នេះ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានពង្រឹងនូវគុណភាពសេវាកម្មមូលបត្ររបស់ខ្លួន ដោយធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយបម្រើអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបំពេញបន្ថែម និងឆ្លើយតបទៅនឹងវិវឌ្ឍនាការនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងអភិវឌ្ឍន៍ឱ្យមានជំហរដ៏រឹងមាំ និងនាំមុខក្នុងទីផ្សារមូលបត្រ។

ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងឆ្នាំ២០២២

- ❖ ក្រុមហ៊ុន បានចុះហត្ថលេខាធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ លេវេ ម.ក ចំនួន២លើក ដែលលើកទី១បោះផ្សាយសញ្ញាបណ្ណធម្មតា និងលើកទី២បោះផ្សាយសញ្ញាបណ្ណមានអ្នកធានា និង ក្រុមហ៊ុន ហ្គោលដេន ទ្រី ដែលបានបោះផ្សាយសញ្ញាបណ្ណ បែតង នៅក្នុង ធមក។
- ❖ ក្រុមហ៊ុន ក៏បានចុះហត្ថលេខាធ្វើជាភ្នាក់ងារចែកចាយលក់មូលបត្រកម្មសិទ្ធិជាមួយក្រុមហ៊ុនធានាទិញមូលបត្រ ចែកចាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលបានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅ ធមក។
- ❖ ក្រុមហ៊ុនបានទទួលពានរង្វាន់ជាក្រុមហ៊ុនមូលបត្រឆ្នើមប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ក្នុងឆ្នាំ២០២២ ក្នុងកម្មវិធីដែលផ្ដើមឡើងដោយ ធមក។
- ❖ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៤៣០.៣៣៤ ដុល្លារអាមេរិក កើនឡើងចំនួន ៣,២៥% ធៀបនឹងឆ្នាំ២០២១។
- ❖ ចំណូលពីសេវាឈ្នួញដើម្បីសាមូលបត្រកើនឡើងចំនួន ២១៦,៥៦% ស្មើនឹង ៥២៨.៩៦៣ ដុល្លារអាមេរិក។
- ❖ មូលនិធិម្ចាស់ហ៊ុនកើនឡើង ២០,២៧% ពី ២.១១៣.៤០១ ដុល្លារអាមេរិក ទៅ ២.៥៤១.៨៥៤ ដុល្លារអាមេរិក។
- ❖ ក្រុមហ៊ុនកាន់កាប់ចំណែកទីផ្សារ ៦៧,៤៣% លើចំនួនគណនីជួញដូរ ៩០,៨៨% លើបរិមាណជួញដូរ និង ៩៣,២៤% លើតម្លៃជួញដូរ។
- ❖ ក្រុមហ៊ុន បន្តធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលចំនួន ៨ ក្រុមហ៊ុនដែលមានបណ្ណបំណុលសរុបស្មើនឹងចំនួន ៤.៧២៤.៣៣០ សញ្ញាបណ្ណកំពុងចរាចរនៅលើទីផ្សារ។
- ❖ ក្រុមហ៊ុនបានផ្តល់វគ្គបណ្តុះបណ្តាល និងផ្តល់ចំណេះដឹងទាក់ទងនឹងវិស័យមូលបត្រ និងការវិនិយោគក្នុង ធមក ដល់វិនិយោគិន និងសាធារណៈជនទូទៅចំនួន ១៦ វគ្គ ដែលមានអ្នកចូលរួមសរុប ២.១៦៩ នាក់។

សេវាឈ្នួញជើងសាមូលបត្រ

ចំនួនគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មាន ២៤.៤៧៦គណនី បានកើនឡើង ១៦,២៥% ស្មើនឹង ៣.៤២២ គណនី បើប្រៀបធៀបនឹងចំនួនគណនីជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជាស្មើនឹង ៦៧,៤៣%។ បើប្រៀបធៀបកាលពីឆ្នាំ២០២១ ចំនួនគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មានត្រឹមតែ ២១.០៥៤ គណនីប៉ុណ្ណោះ។ ចំនួនវិនិយោគិនសកម្មដែលមានសមតុល្យភាគហ៊ុន និងសាច់ប្រាក់នៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើង ៣,១២%។

នៅក្នុងឆ្នាំ២០២២ បរិមាណជួញដូរមូលបត្ររបស់វិនិយោគិននៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើងខ្លាំងរហូតដល់ ១៥៣,៦២% ស្មើនឹង ៦១.៦៣០.៥៩៤ ភាគហ៊ុន និងតម្លៃជួញដូរមូលបត្រ បានកើនឡើងខ្លាំងដូចគ្នារហូតដល់ ២២៤,២៣% ស្មើនឹង ១៧៥.៧២៤.៩៨៧ ដុល្លារអាមេរិក។ ការកើនឡើងនេះដោយសារមានការទិញលក់ភាគហ៊ុនរវាងស្ថាប័ននីតិបុគ្គលតាមរយៈការចរចាគ្នា នៅក្នុង ផ្នែក។

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានសហប្រតិបត្តិការជាមួយ ន.ម.ក. ផ្សារ វិទ្យាស្ថានអប់រំ និងសាកលវិទ្យាល័យនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រៀបចំការបណ្តុះបណ្តាល និងហ្វឹកហ្វឺន ជូនដល់សិស្ស-និស្សិត និងវិនិយោគិន ដើម្បីបញ្ជ្រាបការយល់ដឹង និងផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ និងអត្ថប្រយោជន៍នៃការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល

សេវាកម្មភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ចាប់ផ្តើមសេវាកម្មរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០១៤។ គិតត្រឹមដំណាច់ឆ្នាំ២០២២ នេះ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល សម្រាប់ក្រុមហ៊ុនបោះផ្សាយចំនួន ៤ ក្រុមហ៊ុន និងតំណាងឱ្យម្ចាស់មូលបត្របំណុលសរុបចំនួន ៣៦ ជារូបវន្តបុគ្គល និងជាស្ថាប័ន ស្មើនឹង ៤.៧២៤.៣៣០ ប័ណ្ណបំណុល ដែលចរចានៅក្នុងទីផ្សារ។ បន្ថែមពីនេះ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បន្តពង្រឹងនូវការអនុវត្តនាទីជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដើម្បីផ្តល់សេវាដ៏ល្អឥតខ្ចោះជូនដល់ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាម្ចាស់មូលបត្របំណុល។

សេវាភ្នាក់ងារចែកចាយលក់មូលបត្រ

សេវាភ្នាក់ងារចែកចាយលក់មូលបត្រ ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានធ្វើជាភ្នាក់ងារចែកចាយលក់មូលបត្រឱ្យក្រុមហ៊ុនធានាទិញមូលបត្រដែលបានចែកចាយលក់មូលបត្រកម្មសិទ្ធិបានចំនួន ៥.២១២.៦២៣ ភាគហ៊ុន ដល់វិនិយោគិនចំនួន ៣.១១៣ នាក់ និងបានចែកចាយលក់មូលបត្របំណុលបានចំនួន ១៦.៥៧៤ សញ្ញាបណ្ណ ដល់វិនិយោគិនចំនួន ២៦ នាក់។

យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២៣

- ❖ បង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងសម្បូរបែប
- ❖ បន្តអភិវឌ្ឍសេវាកម្មបែបអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន
- ❖ បង្កើនទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនធានាទិញ និងវិនិយោគិន ដើម្បីអភិវឌ្ឍ និងពង្រីកសេវាកម្មរបស់ក្រុមហ៊ុន នៅលើទីផ្សារមូលបត្រកម្ពុជា
- ❖ បង្កើនប្រភពចំណូលចម្រុះ ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់
- ❖ បង្កើនគុណភាពនៃជូនដល់សាធារណជន ដើម្បីបញ្ជ្រាបការយល់ដឹង និងបង្កើនចំណេះដឹងពាក់ព័ន្ធអំពីទីផ្សារ ក្នុងគោលបំណងជំរុញការជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែសកម្មឡើង។

បញ្ហាចម្បងនៅក្នុងឆ្នាំ២០២៣

ការបំប្លែងខ្លួនថ្មីនៃវីសកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានលើគ្រប់វិស័យ ដែលជាកត្តាមួយអាចនឹងធ្វើឱ្យការងារបង្កើនវិញនៃសេដ្ឋកិច្ចកម្ពុជា ត្រូវប្រឈមនឹងហានិភ័យ។ ជាក់ស្តែងនៅក្នុងវិស័យមូលបត្រវិញ យើងឃើញថាមានផលប៉ះពាល់ទៅលើសន្ទុះនៃក្រុមហ៊ុនបោះផ្សាយថ្មី ដែលអាចនាំមកនូវផលប៉ះពាល់លើទំហំប្រតិបត្តិការផ្សព្វផ្សាយនៅលើទីផ្សារមូលបត្រកម្ពុជា។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី អាចនឹងទទួលរងនូវបញ្ហាប្រឈមលើចំណូលរបស់ខ្លួន ដែលបណ្តាលមកពីកត្តាទាំងនេះផងដែរ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់អតិថិជន វិនិយោគិន ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង បុគ្គលិក រាជរដ្ឋាភិបាល ជាពិសេសនិយ័តកមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រដល់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០២២ និងបន្តការចូលរួមសហប្រតិបត្តិការប្រកបដោយក្តីសោមនស្ស និងឧត្តុង្គខ្ពស់ក្នុងឆ្នាំ២០២៣។



បណ្ឌិត ស្រី វិសុទ្ធ

អគ្គនាយក

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦


រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣



កម្មវិធី “ពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ ២០២២”

នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ

អង្គការលេខ



អភិបាលកិច្ចសាជីវកម្ម

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលស្គាល់នូវសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពការងារ តម្លៃ និងជំនឿទុកចិត្តដល់ភាគហ៊ុនិក អតិថិជន បុគ្គលិក ព្រមទាំងសាធារណជនទូទៅ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយអភិបាលកិច្ចសាជីវកម្ម រួមទាំងក្រមសីលធម៌។

ភាគហ៊ុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាភាគហ៊ុនិករបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលកាន់កាប់ភាគហ៊ុន ១០០%។ ភាគហ៊ុនិក មានសិទ្ធិអនុម័តលើយុទ្ធសាស្ត្រនានា ប៉ុន្តែភាគហ៊ុនិកពុំមានសិទ្ធិអំណាចគ្រប់គ្រងផ្ទាល់លើការងារទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគហ៊ុនិកបានផ្ទេរការទទួលបន្ទុកទាំងនេះទៅឱ្យក្រុមប្រឹក្សាភិបាលតាមរយៈលក្ខន្តិកៈរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល

សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយភាគហ៊ុនិកសម្រាប់អាណត្តិ ៣ឆ្នាំ ដើម្បីធ្វើសកម្មភាពតំណាងឱ្យពួកគេផ្ទាល់។ តាមលក្ខន្តិកៈបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលត្រូវមានចំនួនយ៉ាងតិច ៣រូប ដែល៖

- ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើការកំណត់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងគ្រប់គ្រងរាល់ប្រតិបត្តិការអាជីវកម្ម។ សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវធ្វើកិច្ចការ ដើម្បីប្រយោជន៍ខ្ពស់បំផុត សម្រាប់ក្រុមហ៊ុន។
- អំណាចរបស់ក្រុមប្រឹក្សាភិបាលត្រូវអនុវត្តរួមគ្នា ហើយគ្មានសមាជិក-សមាជិកណាម្នាក់មានអំណាចក្នុងការផ្តល់ការណែនាំ ឬបង្គាប់បញ្ជាតែឯកឯងលើថ្នាក់ដឹកនាំ ឬបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុន ឬចុះហត្ថលេខាលើកិច្ចសន្យា ឬដឹកនាំគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនបានឡើយ លើកលែងតែមានការផ្ទេរអំណាចជាក់លាក់ឱ្យអនុវត្តតាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
- សមាជិក-សមាជិកាម្នាក់ៗ អាចពិនិត្យដោយគ្មានកំណត់ ចំពោះឯកសារ និងកំណត់ត្រាផ្សេងៗរបស់ក្រុមហ៊ុន គ្រប់ពេលម៉ោងធ្វើការ។

ក្រុមប្រឹក្សាភិបាលមានអភិបាលសរុបចំនួន ៣រូប ដែលក្នុងនោះមាន ២រូប ជាអភិបាលមិនប្រតិបត្តិ និង ១រូបទៀត ជាអភិបាលប្រតិបត្តិ។ ក្នុងឆ្នាំ២០២២ មិនមានការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាលទេ។

ក្រុមប្រឹក្សាភិបាល ធ្វើការជ្រើសតាំងនូវសមាជិកម្នាក់ ឱ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាល តាមរយៈការបោះឆ្នោត ដោយយកតាមសំឡេងភាគច្រើន ហើយបុគ្គលនោះជាអ្នកដឹកនាំនូវរាល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

ដោយយោងលើលក្ខន្តិកៈ ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំយ៉ាងហោចណាស់រៀងរាល់ ៣ខែម្តង ដោយពិនិត្យមើលលើការអនុវត្តរបស់គណៈគ្រប់គ្រង និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើអភិបាលកិច្ចសាជីវកម្ម និងជំរុញអភិវឌ្ឍន៍ជោគជ័យរបស់ក្រុមហ៊ុន តាមរយៈការដឹកនាំរាល់ប្រតិបត្តិការការងារ និងអាជីវកម្ម។ ក្រុមប្រឹក្សាភិបាលជាអ្នកតែងតាំង និងអាចដកតំណែងរបស់អគ្គនាយក។ ក្រុមប្រឹក្សាភិបាលក៏ធានាផងដែរថា ធនធានមនុស្សដែលចាំបាច់មានគ្រប់គ្រាន់ ក្នុងការបង្កើតយុទ្ធសាស្ត្រ និងគោលដៅហិរញ្ញវត្ថុជាមួយថ្នាក់គ្រប់គ្រង ដើម្បីដាក់ឱ្យថ្នាក់គ្រប់គ្រងអនុវត្ត ព្រមទាំងត្រួតពិនិត្យ លើការអនុវត្តរបស់ថ្នាក់គ្រប់គ្រងដោយផ្ទាល់។

(ពីឆ្វេងទៅស្តាំ) បណ្ឌិត ព្រំ វិសុទ្ធ អ្នកស្រី ម៉ារ អមរា បណ្ឌិត ឡឿង សុភាព





អ្នកស្រី ម៉ារ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរ កើតក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៣។ ក្នុងមុខតំណែងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ អ្នកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម។ អ្នកស្រីជាប្រធានគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងអកម្ម និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតប្រតិបត្តិ គណៈកម្មាធិការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ និង គណៈកម្មាធិការឥណទានកម្រិតប្រតិបត្តិ។ អ្នកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ។

អ្នកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរៀបចំនិងត្រួតពិនិត្យផែនការថវិកា នាយកដ្ឋានវិនិយោគសាធារណៈ និង ការិយាល័យគណនេយ្យគ្រប់គ្រង។ អ្នកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។

ក្រៅពីតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី អ្នកស្រីក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ស្យូល ត្រាស់ និងជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

អ្នកស្រីបានបញ្ចប់វគ្គសិក្សាស្តីពី កម្មវិធីប្រតិបត្តិសញ្ញាបណ្ណបេតុង និងនិរន្តរភាពហិរញ្ញវត្ថុ ពីទីក្រុងស្តុកហូម ប្រទេសស៊ុយអែដ ក្នុងខែតុលា ឆ្នាំ២០២២ និង ភាពជាអ្នកដឹកនាំស្ថាប័ន ពីសាលាធុរកិច្ចហាវ៉េដ សហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំ២០២២ អភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៤ ហើយបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើនដូចជា គណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម ជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុងរាជធានីភ្នំពេញ។



បណ្ឌិត ព្រំ វិសុទ្ធ

អភិបាល

ជនជាតិខ្មែរ កើតនៅខែមករា ឆ្នាំ១៩៧៥។ លោកបានចូលបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ ប្រធានផ្នែកត្រួតពិនិត្យឥណទាន នាយកសាខា ប្រធានក្រុមកិច្ចការច្បាប់និង លេខាធិការក្រុមហ៊ុន នាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិនិង ជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន។

លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក អេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្ឌិត ព្រំ វិសុទ្ធ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១ ។ លោកបានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) និងបានបញ្ចប់វគ្គសិក្សាស្តីពីលេខាធិការក្រុមហ៊ុនពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងឆ្នាំ២០១៧។ លោកទទួលបានអនុបណ្ឌិត គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៦។



បណ្ឌិត ឡឹង សុភាព

អភិបាល

ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៦៧។ លោកបានចូលបម្រើការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំង ពីខែធ្នូ ឆ្នាំ១៩៩៧ ជាគណនេយ្យករ។ ចាប់ពីពេលនោះមកលោកបានកាន់តំណែង និងតួនាទីផ្សេងៗជាច្រើននៅក្នុង ធនាគារ។ បច្ចុប្បន្ន ក្នុងតួនាទីជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ លោកទទួលខុសត្រូវគ្រប់គ្រង ហានិភ័យឥណទាន និងហានិភ័យផ្សេងៗទៀតរបស់ធនាគារទាំងមូល។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល របស់អេស៊ីលីដា ស៊ីយ៉ូរីធី ភីអិលស៊ី ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧។

បណ្ឌិត ឡឹង សុភាព បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Preston រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១២។

គណៈកម្មាធិការប្រតិបត្តិ

អគ្គនាយកត្រូវបានតែងតាំងឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវ និងមានសិទ្ធិពេញលេញ ក្នុងការចាត់ចែងការងារប្រចាំថ្ងៃរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅក្នុងរង្វង់គោលការណ៍ និងយុទ្ធសាស្ត្រ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

អគ្គនាយកជាអ្នកតែងតាំង និងដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលមាន សមាសភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលលោកយល់ឃើញថាសមស្រប។ អគ្គនាយកជាអ្នកកំណត់ពេលវេលាប្រជុំ និងកិច្ចដំណើរការនៃគណៈកម្មាធិការប្រតិបត្តិក្រោមការដឹកនាំផ្ទាល់ប្រកបដោយភាពមធុ័តទៅលើ៖

- ❖ យុទ្ធសាស្ត្រផ្ទាល់៖ អភិវឌ្ឍគោលការណ៍ កំណត់គោលដៅ យុទ្ធសាស្ត្រ និងទិសដៅ សម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។
- ❖ ការអនុវត្ត៖ ប្រមូលផ្តុំនូវរាល់ធនធាន ដើម្បីអនុវត្តទៅតាមយុទ្ធសាស្ត្រដែលបានព្រមព្រៀង និងប្រតិបត្តិទៅតាមគោលដៅដែលបានកំណត់។
- ❖ ហានិភ័យ៖ កំណត់ និងវាយតម្លៃទៅលើហានិភ័យ នៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងចាត់ចែងបញ្ហាដែលកើតឡើង។
- ❖ ការប្រតិបត្តិ៖ ធានាថា ក្រុមហ៊ុនប្រតិបត្តិស្របតាមតម្រូវការរបស់សាជីវកម្ម ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

(ពីឆ្វេងទៅស្តាំ) លោក ទូច សោមច័ន្ទផល បណ្ឌិត ព្រំ វិសុទ្ធ អ្នកស្រី ម៉ៅ ភិរក្ស អ្នកស្រី វេន សុភារី





បណ្ឌិត ព្រំ វិសុទ្ធ

អគ្គនាយក

ជនជាតិខ្មែរ កើតនៅខែមករា ឆ្នាំ១៩៧៥។ លោកបានចូលបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៤ ក្នុងមុខតំណែងជាគណនេយ្យករ ប្រធានផ្នែកត្រួតពិនិត្យឥណទាន នាយកសាខា ប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន នាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិនិងគណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន។

លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្ឌិត ព្រំ វិសុទ្ធ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២១។ លោកបានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) និងបានបញ្ចប់វគ្គ សិក្សាស្តីពីលេខាធិការក្រុមហ៊ុនពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងឆ្នាំ២០១៧។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញ ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេស អូស្ត្រាលី ក្នុងឆ្នាំ២០០៦។



អ្នកស្រី ម៉ៅ ភិរក្ស

នាយិកាប្រតិបត្តិការ

ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨១។ អ្នកស្រី ម៉ៅ ភិរក្ស បានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៤ ហើយអ្នកស្រីបានធ្វើជាអនុប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស ហើយត្រូវបានផ្លាស់ប្តូរតួនាទីជាអនុប្រធានផ្នែកវិនិយោគ នៃ នាយកដ្ឋានកិច្ចការវិនិយោគនិងមូលបត្រ នៅខែមករា ឆ្នាំ២០០៩ បន្ទាប់មកអ្នកស្រីត្រូវបានតែងតាំងជាប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ នៅក្នុងអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅខែមីនា ឆ្នាំ២០១៦។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិការ នៅខែមេសា ឆ្នាំ២០២១។

ក្នុងមុខតំណែងជានាយិកាប្រតិបត្តិការ អ្នកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកដឹកនាំលើប្រតិបត្តិការរបស់ ក្រុមហ៊ុន និងគ្រប់គ្រងផ្នែកភ្នាក់ងារក្រុមហ៊ុនមូលបត្រ ផ្នែកភ្នាក់ងារចែកចាយលក់មូលបត្រ ផ្នែករបាយការណ៍និងទូទាត់ ផ្នែកភ្នាក់ងារ តំណាងម្ចាស់មូលបត្របំណុល និងផ្នែកបម្រើនិងថែរក្សាអតិថិជន។ អ្នកស្រីជាប្រធានគណៈកម្មាធិការរៀបចំផែនការយុទ្ធសាស្ត្រ និងជា ប្រធានគណៈកម្មាធិការកំណត់ថ្លៃផលិតផលនិងសេវា។ អ្នកស្រីទទួលខុសត្រូវផ្ទាល់ចំពោះអគ្គនាយក។

អ្នកស្រីបានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ អ្នកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងខែសីហា ឆ្នាំ២០០៣។



លោក ទូច សោមច័ន្ទផល
នាយកហិរញ្ញវត្ថុ

កើតនៅក្នុងខែកញ្ញា ឆ្នាំ១៩៨៩ និងបានបម្រើការងារនៅអេស៊ីលីដា ចាប់តាំងពីខែមេសា ឆ្នាំ២០១២។ ក្នុងមុខតំណែងជានាយកហិរញ្ញវត្ថុ លោកក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាសមាជិករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម និងប្រតិបត្តិការអាជីវកម្ម និងផែនការរយៈពេលខ្លី មធ្យម និងវែងរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី។ លោកគ្រប់គ្រងលើការិយាល័យហិរញ្ញវត្ថុដែលមាន ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល។ លោកទទួលខុសត្រូវផ្ទាល់ចំពោះអគ្គនាយក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ឯកទេស ហិរញ្ញវត្ថុនិងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ឆ្នាំ២០១១។ លោកប្រលងចេញពីវិទ្យាល័យទេពប្រណម្យ នៅខេត្តកណ្តាល ឆ្នាំ២០០៧។



អ្នកស្រី វេន សុភារី
បុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព

ជនជាតិខ្មែរ កើតនៅក្នុងខែឧសភា ឆ្នាំ១៩៩៣ និងបានចូលបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមីនា ឆ្នាំ២០១៣។ ក្នុងមុខងារជាអ្នកសំអាត បន្ទាប់មកអ្នកស្រីត្រូវបានតែងតាំងជាជំនួយការផ្នែកគ្រប់គ្រងប្រាក់បៀវត្ស នៅក្នុងឆ្នាំ២០១៧ និងជាបុគ្គលិកផ្នែកប្រឹក្សាបុត្រសម្ព័ន្ធ នៅក្នុងឆ្នាំ២០១៨។ នៅក្នុងខែឧសភា ឆ្នាំ២០២០ អ្នកស្រីត្រូវបានតែងតាំងជាបុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព នៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ អ្នកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាសមាជិករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម និងប្រតិបត្តិការអាជីវកម្ម និងផែនការរយៈពេលខ្លី មធ្យម និងវែងរបស់អេស៊ីលីដា ស៊ីឃ្យូរីធី។ អ្នកស្រីទទួលខុសត្រូវលើផ្នែកជំនាញផ្នែកច្បាប់ និងអនុលោមភាព និងការគ្រប់គ្រង ហានិភ័យ។ អ្នកស្រីទទួលខុសត្រូវផ្ទាល់ចំពោះអគ្គនាយក។

អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា នៅរាជធានីភ្នំពេញ ឆ្នាំ២០១៧។ អ្នកស្រីកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ អ្នកស្រីបានប្រលងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យកំពង់ស្ពឺ នៅឆ្នាំ២០១១។

ក្រមសីលធម៌

កម្មករនិយោជិតគ្រប់រូបរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ស្ថិតក្រោមការគ្រប់គ្រងមួយយ៉ាងតឹងរ៉ឹងនៃក្រមសីលធម៌ដែលបានកំណត់ក្នុងអនុសញ្ញារួមការងារ ដោយគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា ចរិតលក្ខណៈបុគ្គល ទំនាក់ទំនងជាមួយអ្នករួមការងារ អតិថិជន និងអ្នកគ្រប់គ្រង អាទិភាព និងវិជ្ជាជីវៈ វិវាទលើផលប្រយោជន៍ និងការទទួលយកអំណោយ ការសម្អាតប្រាក់ និងការបកអាត្រាតំហុសឆ្គង។ ឯកសារទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ដោយក្រុមហ៊ុនមេដើម្បីធានាថា វានៅតែមានសុពលភាពប្រើប្រាស់ និងទាន់សម័យ។

និរន្តរភាពបរិស្ថាន និងសង្គម

ទន្ទឹមនឹងការខិតខំប្រឹងប្រែង ព្យាយាមឱ្យទទួលបានការរីកចម្រើនប្រកបដោយនិរន្តរភាព អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក៏គោរពផងដែរ ចំពោះបរិស្ថាន និងសហគមន៍ដែលយើងរស់នៅ ដោយអនុវត្តតាមទស្សនៈគ្រឹះសំខាន់ទាំងបី “មនុស្ស ភពផែនដី និងប្រាក់ចំណេញ”។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
និង
របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ចុះបញ្ជីពាណិជ្ជកម្មលេខ

០០០០២៧១៣

ទីស្នាក់ការចុះបញ្ជី

ជាន់ទី ៥ អគារអេស៊ីលីដា លេខ ៦១ មហាវិថីព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្រុមប្រឹក្សាភិបាល

អ្នកស្រី ម៉ារ អមរា	ប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត ព្រំ វិសុទ្ធ	អភិបាល
បណ្ឌិត ឡឿង សុភាព	អភិបាល

ធនាគារកិច្ចប្រជុំ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

សវនករ

ហ្គេន សនថុន (ខេមបូឌា) លីមីតធីត

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

មាតិកា

ទំព័រ

១.	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១-៥
២.	របាយការណ៍របស់សវនករឯករាជ្យ	៦-៩
៣.	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១០
៤.	របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	១១-១២
៥.	របាយការណ៍បម្រែបម្រួលមូលធន	១៣-១៤
៦.	របាយការណ៍លំហូរសាច់ប្រាក់	១៥
៧.	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៦-៥៨



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ហៅកាត់ថា (“ក្រុមប្រឹក្សាភិបាល” ឬ “អភិបាល”) សូមដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ **ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី** ដែលបានធ្វើសវនកម្មច គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីក្រុមហ៊ុន

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដែលបានធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មឈ្នួលដីធ្លីសាមូលបត្រ និងសេវាផ្សេងទៀតដែលអនុម័តដោយ និយ័តកម្មមូលបត្រកម្ពុជា (ហៅកាត់ថា “ន.ម.ក.”)។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៥០៨.៧២៤	២.០៧៩.១៥៤	១០៥.៣០៩	៤២៨.៣៩៩
ពន្ធលើប្រាក់ចំណូល	(៧៨.៣៩០)	(៣២០.៣៨១)	(២.៥៤៤)	(១០.៣៨៩)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៤៣០.៣៣៤	១.៧៥៨.៧៧៣	១០២.៧៦៥	៤១៨.០១០

ភាគលាភ

ពុំមានការប្រកាសឱ្យបែងចែកភាគលាភ និងបានទូទាត់ ហើយអភិបាលមិនបានផ្តល់អនុសាសន៍ឱ្យបែងចែកភាគលាភក្នុងអំឡុងការិយបរិច្ឆេទឡើយ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ដើមទុន

គ្មានការប្រែប្រួលទៅលើដើមទុនចុះបញ្ជី និងភាគហ៊ុនដែលបានចេញផ្សាយក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

ទ្រព្យសកម្ម

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការដែលសមរម្យ ដើម្បីបញ្ជាក់ថា រាល់ទ្រព្យសកម្មទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលមិនបានរកឃើញនូវស្ថានភាពណាមួយដែលបានកើតឡើង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រការវាយតម្លៃលើទ្រព្យសកម្ម និងបំណុលនាពេលកន្លងមកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

(ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនក្នុងការធានាលើបំណុលរបស់បុគ្គលណាមួយ ដែលកើតមានឡើងចាប់តាំងចុងឆ្នាំហិរញ្ញវត្ថុឡើយ ឬ

(ខ) បំណុលយថាហេតុណាមួយបានកើតមានឡើងនៅក្នុងក្រុមហ៊ុន ចាប់តាំងចុងឆ្នាំហិរញ្ញវត្ថុឡើយ។

តាមមតិយោបល់ និងមិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនត្រូវបានបំពេញ ឬទំនងជាអាចបំពេញបានក្នុងរយៈពេល១២ខែ បន្ទាប់ពីចុងឆ្នាំហិរញ្ញវត្ថុ ដែលនឹងធ្វើឱ្យប៉ះពាល់ ឬអាចនឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់កាលកំណត់។

ការឆ្លងម្ចាស់នៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលរបស់ក្រុមហ៊ុន ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឱ្យគូរលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ប្រតិបត្តិការវិនិយោគ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់យ៉ាងខ្លាំងពីប្រតិបត្តិការណាមួយ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសាធារណៈនិងមិនប្រក្រតីនោះទេ លើកលែងតែការរីករាលដាលនៃជំងឺកូវីដ-១៩។

មតិយោបល់បន្ថែមរបស់ក្រុមប្រឹក្សាភិបាលក៏បានបញ្ជាក់ថា នៅក្នុងចន្លោះពេលចុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងកាលបរិច្ឆេទនៃការចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសាធារណៈ និងមិនប្រក្រតីបានកើតមានឡើងដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ផលប៉ះពាល់នៃការផ្ទុះនៃជំងឺកូវីដ-១៩ ចំពោះក្រុមហ៊ុន

ចាប់តាំងពីខែមករា ឆ្នាំ២០២០ ការរីករាលដាលនៃវីរុសកូវីដ-១៩ (ជំងឺកូវីដ-១៩) បានប៉ះពាល់ដល់ស្ថានភាពពាណិជ្ជកម្មសកលលោក។ រហូតមកដល់កាលបរិច្ឆេទចេញរបាយការណ៍ហិរញ្ញវត្ថុ ជំងឺកូវីដ-១៩ មិនទាន់បង្កឱ្យផលប៉ះពាល់ជាសាធារណៈទៅលើសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុននោះទេ។

ការអាក់ខានក្នុងការអភិវឌ្ឍន៍ និងការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីកាលបរិច្ឆេទចេញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះការផ្លាស់ប្តូរទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ទៅលើលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលទំហំនៃផលប៉ះពាល់នៅមិនទាន់អាចធ្វើការប៉ាន់ស្មានបាននៅឡើយគិតត្រឹមកាលបរិច្ឆេទនៃការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។ ក្រុមហ៊ុននឹងនៅតែបន្តការយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ជំងឺកូវីដ-១៩ ហើយនឹងចាត់វិធានការដែលចាំបាច់ទាំងឡាយដើម្បីគ្រប់គ្រងទៅលើផលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាការបរិច្ឆេទចេញរបាយការណ៍នេះមាន៖

អ្នកស្រី ម៉ារ អមរា	ប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត ព្រំ វិសុទ្ធ	អភិបាល
បណ្ឌិត ឡឿង សុភាព	អភិបាល

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់របស់ក្រុមហ៊ុន បានកាន់កាប់ដោយផ្ទាល់ទៅលើភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះឡើយ។

គិតត្រឹមចុងការិយបរិច្ឆេទ និងនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគី ក្នុងគោលបំណងផ្តល់សិទ្ធិឱ្យសមាជិកក្រុមប្រឹក្សាភិបាល ទទួលបាននូវអត្ថប្រយោជន៍តាមការទិញភាគហ៊ុន ឬបំណុលពីក្រុមហ៊ុន ឬពីសាជីវកម្មដទៃទៀតឡើយ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល (ក)

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុឆ្នាំចាស់ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលអភិបាលបានទទួលដូចបានបង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មដែលពាក់ព័ន្ធ ជាមួយក្រុមហ៊ុនដែលមានអភិបាលជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាលទទួលបានអត្ថប្រយោជន៍ផ្នែក ហិរញ្ញវត្ថុច្រើនជាងដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបាន បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវតែ៖

- (i) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មាន សមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព
- (ii) គោរពទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាក ណាមួយក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និង កំណត់បរិមាណឱ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) ត្រួតពិនិត្យលើដំណើរការក្នុងការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកកំណត់ត្រា គណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (iv) វាយតម្លៃនូវសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ធ្វើការបង្ហាញដែលអាចកើតមាន បញ្ហា ដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាព ដោយប្រើប្រាស់មូលដ្ឋានក្នុងការបន្តនិរន្តរភាពគណនេយ្យ លើកលែងតែ គណៈគ្រប់គ្រងមានបំណងក្នុងការផ្អាកដំណើរការរបស់ក្រុមហ៊ុន ឬ បញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមាន ជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវតែធ្វើ និង
- (v) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ដែល ជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំង យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន អេស៊ីស៊ីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

នាងខ្ញុំសូមធ្វើការអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី៥៨ ដែលបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីស៊ីដា ស៊ីឃ្យូរីធី ភីអិលស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ្នកស្រី អ៊ាន អ៊ាន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣



របាយការណ៍របស់សវនករឯករាជ្យ

ប្រធាន សន្តតុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គឌួង

(កែងមហាវិថីព្រះមុនីវង្ស)

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគទុនិករបស់

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយរបស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់ សម្គាល់របាយការណ៍ហិរញ្ញវត្ថុនានា រួមទាំងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ ផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផល ហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់ យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើ សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈ គណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួម ជាមួយនិងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេស កម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿ ជាក់ថាការស្តង់ដារសវនកម្ម ដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើង ខ្ញុំ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុម ប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើង ខ្ញុំឡើយ។

គណនេយ្យករជំនាញ និងសវនករប្រតិស្រុត

សមាជិកភាពប្រធាន សន្តតុន អន្តរជាតិ។ ប្រធាន សន្តតុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនផ្តល់ការធានាក្នុងទម្រង់បែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្ត ឬទេ។

ប្រសិនបើ ផ្អែកតាមការងារដែលយើងធ្វើសវនកម្ម យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើ សមត្ថភាពក្រុមហ៊ុនក្នុងការបន្តប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

ការទទួលខុសត្រូវរបស់សវនករនៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង បញ្ចេញមតិលើរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិរបស់កម្ពុជា នឹងតែងតែរកឃើញកំហុសខុសឆ្គង នៅពេលវាកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសមួយច្រើនបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិជ្ជាជីវៈវិនិច្ឆ័យ និងរក្សាមជ្ឈត្តនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

សមាជិកភាពប្រៀប សន្តត្តិ អន្តរជាតិ។ ប្រៀប សន្តត្តិ អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើ ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាព គណនេយ្យផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាគេអាចមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវ សមស្របរបស់វា។

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ
 សមាជិកភាពប្រៀន សនថុន អន្តរជាតិ។ ប្រៀន សនថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។
 រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។




Grant Thornton

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

Grant Thornton

ហ្គ្រេន សនថុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិចុះបញ្ជី




Ronald C. Almera
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ
សមាជិកភាពហ្គ្រេន សនថុន អន្តរជាតិ។ ហ្គ្រេន សនថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។
រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	៦	២៤២.៨៩៥	១.០០០.០០០	២៤៥.៤៥៩	១.០០០.០០០
ទ្រព្យសកម្មអរូបី	៧	១០.៦៧១	៤៣.៩៣៣	១៥.២៣៣	៦២.០៥៩
ទ្រព្យ និងបរិក្ខារ	៨	១០.៦២៤	៤៣.៧៤០	៨.០២៤	៣២.៦៩០
ទ្រព្យសកម្មពន្ធពន្យារ	៩(គ)	៤៣.២៦៣	១៧៨.១១៤	៤៣.៣៤៦	១៧៦.៥៩២
សរុបទ្រព្យសកម្មរយៈពេលវែង		៣០៧.៤៥៥	១.២៦៥.៧៨៧	៣១២.០៦២	១.២៧១.៣៤១
ទ្រព្យសកម្មរយៈពេលខ្លី					
ប្រាក់បញ្ញើមានកាលកំណត់	១០	២.២២៥.៨៨៥	៩.១៦៣.៩៦៩	១.៧៨៤.២០៦	៧.២៦៨.៨៥៥
ទ្រព្យសកម្មផ្សេងៗ	១១	៦៣.៩៥៣	២៦៣.២៩៥	៥៧.៩២០	២៣៥.៩៦៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១២	២៥៣.៣៤៩	១.០៤៣.០៣៨	១៦០.៩៨៤	៦៥៥.៨៤៧
សរុបទ្រព្យសកម្មរយៈពេលខ្លី		២.៥៤៣.១៨៧	១០.៤៧០.៣០៥	២.០០៣.១១០	៨.១៦០.៦៦៧
សរុបទ្រព្យសកម្ម		២.៨៥០.៦៤១	១១.៧៣៦.០៨៩	២.៣១៥.១៧២	៩.៤៣២.០០៨
មូលធននិងបំណុល					
មូលធន					
ដើមទុន	១៣	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០
ប្រាក់ចំណេញរក្សាទុក		៥៣១.៨៥៤	២.១៦៧.៤២៤	១០៣.៤០១	៤១៦.៣៣៧
ទុនបម្រុងផ្សេងៗ		-	២៥៧.៣៩០	-	១៥៣.៦៥៩
សរុបមូលធន		២.៥៤១.៨៥៤	១០.៤៦៤.៨១៤	២.១១៣.៤០១	៨.៦០៩.៩៩៦
បំណុល					
បំណុលរយៈពេលវែង					
អត្ថប្រយោជន៍បុគ្គលិក	១៤	៨៧.១១០	៣៥៨.៦៣១	៧៦.៦២៨	៣១២.១៨២
បំណុលរយៈពេលខ្លី					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៥	១៥៣.០៨៥	៦៣០.២៥១	១២៤.៧៥០	៥០៨.២៣៣
អត្ថប្រយោជន៍បុគ្គលិក-រយៈពេលខ្លី	១៤	(៥១)	(២១០)	១២	៤៩
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៩(ក)	៦៨.៦៤៣	២៨២.៦០៣	៣៨០	១.៥៤៨
		២២១.៦៧៧	៩១២.៦៤៤	១២៥.១៤២	៥០៩.៨៣០
សរុបបំណុល		៣០៨.៧៨៧	១.២៧១.២៧៥	២០១.៧៧០	៨២២.០១២
សរុបមូលធននិងបំណុល		២.៨៥០.៦៤១	១១.៧៣៦.០៨៩	២.៣១៥.១៧២	៩.៤៣២.០០៨

ក្រុមហ៊ុន អេស៊ីស៊ីស ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្តុកស្តម្ភ
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	ឆ្នាំ ២០២២		ឆ្នាំ ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ការបង្កប្រតិបត្តិការ					
ប្រាក់ចំណូល - ចំណូលសេវា និង ចំណូលជើងសារ		៨៥២.៨៣៤	៣.៤៨៥.៥៣៤	៣៥២.៨៥៣	១.៤៣៥.៤០៥
ចំណូលការប្រាក់	១៦(ក)	១៥៣.១៤៣	៦២៥.៨៩៦	១២៩.២៣៤	៥២៥.៧២៣
ខាតផ្សេងៗសុទ្ធ		(១២.៤៦៨)	(៥០.៩៥៧)	(៤.២០៩)	(១៧.១២៤)
		៩៩៣.៥១០	៤.០៦០.៤៧៣	៤៧៧.៨៧៧	១.៩៤៣.០០៤
ចំណាយ					
ប្រាក់បៀវត្ស និងប្រាក់ម៉ោង		២៩០.៦៦២	១.១៨៧.៩៣៦	២២៣.១៥៩	៩០៧.៨១១
ប្រាក់បុព្វលាភ និងប្រាក់លើកទឹកចិត្ត		៦៨.០០៩	២៧៧.៩៥៤	៥៩.០២៦	២៤០.១១៩
សមាជិកភាព និងសេវាចុះបញ្ជី		១៥.៩២២	៦៥.០៧២	១៦.១៧០	៦៥.៧៨០
ទំនាក់ទំនង		៨.៣៩៣	៣៤.៣០៣	៨.១៧០	៣៣.២៣៦
អត្ថប្រយោជន៍ពេលចូលនិវត្ត	១៤	៨.៨៧៧	៣៦.២៨២	៧.១៩៤	២៩.២៦៥
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ		៥.៨៧៤	២៤.០០៦	៥.៩២១	២៤.០៨៧
ទឹក-ភ្លើង		៦.៦៨៧	២៧.៣២៨	៥.៤៨៥	២២.៣១៣
រំលស់ទ្រព្យសកម្មអរូបី	៧	៤.៥៦២	១៨.៦៤៤	៤.៤៦០	១៨.១៤៣
រំលស់លើទ្រព្យរូបី	៨	៤.៨០៥	១៩.៦៣៦	៤.០៦៤	១៦.៥៣២
ការជួលអគារ		២.៩៥៨	១២.០៨៩	២.៩៥៨	១២.០៣៣
ការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យ					
សកម្មហិរញ្ញវត្ថុ		៩.៥៧៦	៣៩.១៣៦	១.៩២៨	៧.៨៤៣
អត្ថប្រយោជន៍ផ្សេងៗ		៣៩.៤១០	១៦១.០៦៩	២៧.៣៨០	១១១.៣៨៣
ចំណាយផ្សេងៗ		១៩.០៥២	៧៧.៨៦៤	៦.៦៥២	២៧.០៦០
		៤៨៤.៧៨៦	១.៩៨១.៣១៩	៣៧២.៥៦៨	១.៥១៥.៦០៥
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៥០៨.៧២៤	២.០៧៩.១៥៤	១០៥.៣០៩	៤២៨.៣៩៩
ពន្ធលើប្រាក់ចំណូល	៩(ខ)	(៧៨.៣៩០)	(៣២០.៣៨១)	(២.៥៤៤)	(១០.៣៤៩)
ប្រាក់ចំណេញសុទ្ធក្នុងកាលបរិច្ឆេទ		៤៣០.៣៣៤	១.៧៥៨.៧៧៣	១០២.៧៦៥	៤១៨.០៥០

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	ឆ្នាំ២០២២		ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
លទ្ធផលលម្អិតផ្សេងៗ					
<i>ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ឡើង</i>					
<i>វិញក្នុងចំណេញឬខាត</i>					
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ	១៤	(១.៨៨០)	(៧.៦៨៦)	(៧.៦៦៥)	(៣១.១៨១)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១០៣.៧៣១	-	៥៩.០៩៩
លទ្ធផល(ខាត)/ចំណេញលម្អិតផ្សេងៗ ក្នុង					
ការិយបរិច្ឆេទ		(១.៨៨០)	៩៦.០៤៥	(៧.៦៦៥)	២៧.៩១៨
ចំណេញលម្អិតសរុបក្នុងកាលបរិច្ឆេទ		<u>៤២៨.៤៥៣</u>	<u>១.៨៥៤.៨១៨</u>	<u>៩៥.១០០</u>	<u>៤៤៥.៩៦៨</u>
ប្រាក់ចំណេញរបស់៖					
ម្ចាស់ក្រុមហ៊ុន		<u>៤៣០.៣៣៤</u>	<u>១.៧៥៨.៧៧៣</u>	<u>១០២.៧៦៥</u>	<u>៤១៨.០៥០</u>
ប្រាក់ចំណេញលម្អិតសរុបរបស់៖					
ម្ចាស់ក្រុមហ៊ុន		<u>៤២៨.៤៥៣</u>	<u>១.៨៥៤.៨១៨</u>	<u>៩៥.១០០</u>	<u>៤៤៥.៩៦៨</u>

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២	ការបែងចែកទៅឱ្យម្ចាស់ក្រុមហ៊ុន						
	ដើមទុន		(ខាតបង្គុយ)ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២.០១០.០០០	៨.០៤០.០០០	១០៣.៤០១	៤១៦.៣៣៧	១៥៣.៦៥៩	២.១១៣.៤០១	៨.៦០៩.៩៩៦
លទ្ធផលចំណេញលម្អិត៖							
ប្រាក់ចំណេញក្នុងកាលបរិច្ឆេទ	-	-	៤៣០.៣៣៤	១.៧៥៨.៧៧៣	-	៤៣០.៣៣៤	១.៧៥៨.៧៧៣
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ	-	-	(១.៨៨០)	(៧.៦៨៦)	-	(១.៨៨០)	(៧.៦៨៦)
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូរប័យប័ណ្ណ	-	-	-	-	១០៣.៧៣១	-	១០៣.៧៣១
ចំណូលលម្អិតសរុបក្នុងកាលបរិច្ឆេទ	-	-	៤២៨.៤៥៣	១.៧៥១.០៨៧	១០៣.៧៣១	៤២៨.៤៥៣	១.៨៥៤.៨១៨
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២.០១០.០០០	៨.០៤០.០០០	៥៣១.៨៥៤	២.១៦៧.៤២៤	២៥៧.៣៩០	២.៥៤១.៨៥៤	១០.៤៦៤.៨១៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ជាក់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ការបែងចែកទៅឱ្យម្ចាស់ក្រុមហ៊ុន						
	ដើមទុន		ប្រាក់ខាតបង្គុយចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សម្រាប់កាលបរិច្ឆេទបានបញ្ជាក់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១							
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២.០១០.០០០	៨.០៤០.០០០	៨.៣០១	២៩.៤៦៨	៩៤.៥៦០	២.០១៨.៣០១	៨.១៦៤.០២៨
<i>លទ្ធផលចំណេញលម្អិត៖</i>							
ប្រាក់ចំណេញក្នុងកាលបរិច្ឆេទ	-	-	១០២.៧៦៥	៤១៨.០៥០	-	១០២.៧៦៥	៤១៨.០៥០
ការវាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ	-	-	(៧.៦៦៥)	(៣១.១៨១)	-	(៧.៦៦៥)	(៣១.១៨១)
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៥៩.០៩៩	-	៥៩.០៩៩
ចំណូលលម្អិតសរុបក្នុងកាលបរិច្ឆេទ	-	-	៩៥.១០០	៣៨៦.៨៦៩	៥៩.០៩៩	៩៥.១០០	៤៤៥.៩៦៨
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.០១០.០០០	៨.០៤០.០០០	១០៣.៤០១	៤១៦.៣៣៧	១៥៣.៦៥៩	២.១១៣.៤០១	៨.៦០៩.៩៩៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		ឆ្នាំ២០២២		ឆ្នាំ២០២១	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញក្នុងការិយបរិច្ឆេទ		៤៣០.៣៣៤	១.៧៤៨.៧៧៣	១០២.៧៦៥	៤១៨.០៥០
<i>និយ័តកម្មសម្រាប់៖</i>					
រំលស់លើទ្រព្យសកម្មរូបី	៨	៤.៨០៥	១៩.៦៣៦	៤.០៦៤	១៦.៥៣២
រំលស់ទ្រព្យសកម្មអរូបី	៧	៤.៥៦២	១៨.៦៤៤	៤.៤៦០	១៨.១៤៣
ពន្ធលើប្រាក់ចំណូល		៧៨.៣៩០	៣២០.៣៨១	២.៥៤៤	១០.៣៤៩
ចំណូលហិរញ្ញប្បទាន		(១៥៣.១៤៣)	(៦២៥.៨៩៦)	(១២៩.២៣៤)	(៥២៥.៧២៣)
ចំណាយអត្ថប្រយោជន៍និយោជិត	១៤(ក)	៨.៨៧៧	៣៦.២៨២	៧.១៩៤	២៩.២៦៥
ប្រាក់បំណាច់អតីតភាពការងារ	១៤(ខ)	(៣៣៩)	(១.៣៨៥)	(២៦៨)	(១.០៩០)
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		៦៣០	២.៥៧៦	១.៧១៧	៦.៩៨៥
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ		៩.៥៧៦	៣៩.១៣៦	២.២៦៤	៩.២១០
<i>បម្រែបម្រួលលើ៖</i>					
ទ្រព្យសកម្មផ្សេងៗ		(៦.០៣៣)	(២៤.៦៥៧)	(១៤.៨២៩)	(៥៨.៦៩៧)
គណនីបង្គរ និងគណនីត្រូវសងផ្សេងៗ		២៨.៣៣៥	១១៥.៨០៤	១៩.៤៥៧	៧៩.១៥៣
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ		៤០៥.៩៩៤	១.៦៥៩.២៩៤	៥៣៥	២.១៧៧
ពន្ធលើប្រាក់ចំណូលបានទូទាត់	៩(ក)	(១០.០៤៥)	(៤១.០៥៤)	(៤.៧០៣)	(១៩.១៣០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		៣៩៥.៩៤៩	១.៦១៨.២៤០	(៤.១៦៨)	(១៦.៩៥៣)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(៧.៤០៥)	(៣០.២៦៤)	(៤.៧៧៣)	(១៩.៤១៧)
ការទិញទ្រព្យសកម្មអរូបី		-	-	(១៥.២៣៣)	(៦១.៩៦៨)
ប្រាក់បញ្ញើមានកាលកំណត់		(៤៣៨.៥៣៧)	(១.៧៩២.៣០២)	(១១៩.៥០៥)	(៤៨៦.១៤៦)
ការប្រាក់ដែលបានទទួល		១៤២.៣៥៩	៥៨១.៨២០	១២៨.១៤៩	៥២១.៣០៩
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣០៣.៥៨៩)	(១.២៤០.៧៤៦)	(១១.៣៦២)	(៤៦.២២២)
បម្រែបម្រួលក្នុងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		១៦០.៩៨៤	៦៥៥.៨៤៧	១៧៦.៥១៤	៧១៣.៩៩៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៩.៦៩៧	-	៥.០២៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងកាលបរិច្ឆេទ					
នាចុងកាលបរិច្ឆេទ	១២	២៥៣.៣៤៩	១.០៤៣.០៣៨	១៦០.៩៨៤	៦៥៥.៨៤៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១. អំពីក្រុមហ៊ុន

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុន ត្រូវបានកាន់កាប់ទាំងស្រុងដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុនមេ”) ដែលជាធនាគារពាណិជ្ជកម្មដែលបានដំណើរការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការជាឈ្មួញជើងសាមូលបត្រ នៅក្នុងព្រះរាជាណាចក្រ កម្ពុជាពីនិយ័តកម្មលបត្រកម្ពុជា ហៅកាត់ថា (“ន.ម.ក.”) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងទៀតដែល អនុម័តដោយ ន.ម.ក.។

ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុនមានអាសយដ្ឋាន ស្ថិតនៅអគារលេខ៦១ ជាន់ទី៥ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១៦ នាក់ (ឆ្នាំ២០២១: ១៥ នាក់)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

២. មូលដ្ឋានក្នុងការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើម។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. មូលដ្ឋានក្នុងការរៀបចំ (ត)

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក (“USD”)។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ប្រតិបត្តិការរូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារតាមអត្រាប្តូរប្រាក់ នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមក ពីការទូទាត់នៃប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលសង្ខេបផ្សេងៗ។

(ឃ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យនិងសមតុល្យរបស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំតាមមូលដ្ឋានបន្តនិរន្តរភាព។ ការកែប្រែទៅលើការប៉ាន់ស្មាន គឺត្រូវបានកត់ត្រានាពេលខាងមុខ។

ការវាស់វែងតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន តម្រូវឱ្យមានការវាស់វែងតាមតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

អ្នកគ្រប់គ្រង ធ្វើការត្រួតពិនិត្យជាប្រចាំទៅលើការបញ្ចូលទិន្នន័យ និងការកែតម្រូវលើការវាយតម្លៃ ដែលមិនអាចសង្កេតបានសំខាន់ៗ។ ប្រសិនបើព័ត៌មានរបស់ភាគីទីបី ដែលមានដូចជា សម្រង់តម្លៃរបស់ឈ្មួញជើងសា ឬតម្លៃសេវាកម្ម ដែលបានប្រើប្រាស់ដើម្បីវាស់វែងតម្លៃសមស្រប បន្ទាប់មកអ្នកគ្រប់គ្រងវាយតម្លៃលើភស្តុតាងដែលបានទទួលពីភាគីទីបីដើម្បីផ្តល់ជាអំណះអំណាងក្នុងការសន្និដ្ឋានថាការវាយតម្លៃនោះបំពេញតាមតម្រូវការរបស់ ស.វ.ទ.ហ.អ.ក រួមបញ្ចូលទាំងកម្រិតឋានានុក្រមនៃតម្លៃសមស្រប ដែលការវាយតម្លៃទាំងនោះត្រូវបានធ្វើចំណាត់ថ្នាក់។

ក្នុងការវាស់វែងតម្លៃសមស្របរបស់ទ្រព្យសកម្ម ឬបំណុល ក្រុមហ៊ុនប្រើប្រាស់ទិន្នន័យទីផ្សារដែលអាចអង្កេតបានតាមដែលអាចធ្វើទៅបាន។ តម្លៃសមស្រប ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមឋានានុក្រមដោយយោងទៅលើទិន្នន័យដែលបានកត់ត្រាក្នុងបច្ចេកទេសវាយតម្លៃដូចខាងក្រោម៖

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. មូលដ្ឋានក្នុងការរៀបចំ (ត)

(ឃ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការវាស់វែងតម្លៃសមស្រប (ត)

- កម្រិត ១៖ តម្លៃទីផ្សារ (មិនប្រែប្រួល) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម និងបំណុល ដែលមានលក្ខណៈដូចគ្នា។
- កម្រិត ២៖ ធាតុចូលក្រៅពីតម្លៃទីផ្សារដែលបានរួមបញ្ចូលនៅក្នុងកម្រិត ១ របស់ទ្រព្យសកម្ម ឬបំណុល ដែលអាចអង្កេតឃើញដោយផ្ទាល់ (ឧទាហរណ៍ តម្លៃដែលបានកំណត់) ឬដោយប្រយោល (ឧទាហរណ៍ បានពីតម្លៃដែលបានកំណត់)។
- កម្រិត ៣៖ ធាតុចូលរបស់ទ្រព្យសកម្ម ឬបំណុល ដោយមិនផ្អែកលើទិន្នន័យធាតុចូលដែលអាចអង្កេតឃើញ (ធាតុចូលដែលមិនអាចអង្កេតឃើញ)។

ប្រសិនបើធាតុចូលដែលបានប្រើប្រាស់សម្រាប់វាស់វែងតម្លៃសមស្របរបស់ ទ្រព្យសកម្ម ឬបំណុល ដែលអាចត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមឋានានុក្រមតម្លៃសមស្រប នោះការវាស់វែងតម្លៃសមស្របត្រូវបានចាត់ថ្នាក់ស្ថិតនៅក្នុងកម្រិតដូចគ្នានៃឋានានុក្រមនៃតម្លៃសមស្របទាំងមូល ដោយសារកម្រិតទាបបំផុតនៃធាតុចូលដែលមានសារៈសំខាន់ក្នុងការវាយតម្លៃ។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេរកម្រិតនៃឋានានុក្រមតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុងអំឡុងពេលកែប្រែដែលបានកើតឡើង។

ព័ត៌មានអំពីការសន្មត ក្នុងការវាស់វែងតម្លៃសមស្រប ត្រូវបានបញ្ចូលនៅក្នុងកំណត់សម្គាល់១៧ ឧបករណ៍ហិរញ្ញវត្ថុ។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

ក្រុមហ៊ុនបានប្រើប្រាស់គោលនយោបាយគណនេយ្យដែលមានដូចខាងក្រោម នៅគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព។

(ក) ប្រតិបត្តិការជាប្រតិបត្តិការប្រកួតប្រជែង

សកម្មភាពប្រតិបត្តិការជាប្រតិបត្តិការប្រកួតប្រជែងក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្ម និងបំណុលជាប្រតិបត្តិការប្រកួតប្រជែង នាការិយបរិច្ឆេទរាយការណ៍ ដែលជាប្រតិបត្តិការក្រៅពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នាការិយបរិច្ឆេទរាយការណ៍។ លម្អៀងពីការប្តូរប្រតិបត្តិការប្រកួតប្រជែង ជាទូទៅត្រូវបាន x ទទួលស្គាល់ជាចំណេញ ឬខាត។ សមាសធាតុដែលមិនមែនជាប្រតិបត្តិការប្រកួតប្រជែង ត្រូវបានវាស់វែងដោយផ្អែកលើថ្លៃដើមប្រវត្តិសាស្ត្រក្នុងប្រតិបត្តិការប្រកួតប្រជែងដែលមិនត្រូវបានប្តូរ។

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

គណនីពាណិជ្ជ និងគណនីត្រូវទទួលបានផ្សេងៗ ត្រូវបានទទួលស្គាល់ដំបូងនៅពេលប្រតិបត្តិការកើតឡើង។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងនៅពេលដែលក្រុមហ៊ុនបានក្លាយជាភាគីក្នុងការធ្វើកិច្ចសន្យាសំវិធានធនរបស់ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ (លុះត្រាតែជាគណនីពាណិជ្ជត្រូវទទួលបានដែលមិនមានសមាសធាតុហិរញ្ញវត្ថុជាសាវ័ន្ត) ឬបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបូក សមាសធាតុដែលមិនមានតម្លៃសមស្របតាមការចំណេញ ឬខាត ("FVTPL") ចំណាយប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើការទិញលក់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ គណនីពាណិជ្ជត្រូវទទួលបានដែលមិនមានសមាសភាគហិរញ្ញប្បទានសាវ័ន្ត គឺត្រូវបានវាស់វែងដំបូងតាមតម្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបែងចែកថ្នាក់ទៅតាមការវាស់វែង៖ រំលស់ថ្លៃដើម តម្លៃសមស្របតាមលទ្ធផលលម្អិតផ្សេងៗ (FVOCI) ឬតម្លៃសមស្របតាមចំណេញ ឬខាត ("FVTPL")។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅពេលបន្ទាប់ ឬទៅលើការទទួលស្គាល់ដំបូងនោះទេ លុះត្រាតែក្រុមហ៊ុនបានផ្លាស់ប្តូរគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលក្នុងករណី នោះ ផ្នែកទាំងអស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប៉ះពាល់ ត្រូវចាត់ថ្នាក់ឡើងវិញនៅថ្ងៃទីមួយអំឡុងពេល របាយការណ៍ដំបូង បន្ទាប់ពីមានការផ្លាស់ប្តូរគំរូអាជីវកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងទៅតាមថ្លៃដើម បើសិនជាវាបំពេញទៅនឹងលក្ខខណ្ឌខាងក្រោម ហើយមិនបានកំណត់ថាជា FVTPL៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយ ដែលមានគោលដៅកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូល សាច់ប្រាក់តាមកិច្ចសន្យានិង
- លក្ខខណ្ឌកិច្ចសន្យារបស់ខ្លួនផ្តល់នូវលំហូរសាច់ប្រាក់តាមកាលបរិច្ឆេទជាក់លាក់ ដើម្បីទទួលបានការ ទូទាត់នូវប្រាក់ដើម និងការប្រាក់លើចំនួនប្រាក់ដើមដែលនៅសល់។

ការវិនិយោគបំណុលត្រូវបានវាស់នៅ FVOCI ប្រសិនបើវាឆ្លើយតបនឹងលក្ខខណ្ឌដូចខាងក្រោម និងមិនត្រូវបានកំណត់ថាជា FVTPL៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយ ដែលគោលបំណងរបស់វាត្រូវបានសម្រេចដោយការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- កិច្ចសន្យានៃកិច្ចសន្យារបស់ខ្លួន ផ្តល់ឱ្យកើនឡើងលើកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជាការទូទាត់តែលើប្រាក់ដើម និងការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ទៅលើការទទួលស្គាល់បឋមនៃការវិនិយោគមូលធនដែលមិនបានកាន់កាប់សម្រាប់ជួញដូរ ក្រុមហ៊ុនត្រូវជ្រើសរើស ដើម្បីបង្ហាញពីការប្រែប្រួលតម្លៃសមស្របក្នុង OCI ។ ជម្រើសនេះ ត្រូវបានធ្វើឡើងតាមការវិនិយោគនីមួយៗ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលមិនបានចាត់ថ្នាក់ជាការវាស់វែងតាមរំលស់តម្លៃដើមដូចបានរៀបរាប់ ខាងលើ ដែលត្រូវបានវាស់វែងនៅ FVTPL នេះបានរួមបញ្ចូល និងស្មុន្ទរឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ។ ក្នុងការទទួលស្គាល់បឋម ក្រុមហ៊ុនអាចជ្រើសរើសទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញលក្ខខណ្ឌដើម្បីវាស់វែងតាមរំលស់តម្លៃដើម ឬ FVOCI ឬជា FVPTL ប្រសិនបើធ្វើដូច្នេះនឹងលុបបំបាត់ ឬក៏កាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នាដែលអាចកើតមានឡើង។

ក្រុមហ៊ុនធ្វើការវាយតម្លៃ គោលដៅអាជីវកម្មក្នុងនោះទ្រព្យសកម្មត្រូវបានរក្សាទុកជាក្រុមនៃការវិនិយោគពីព្រោះវាបានឆ្លុះបញ្ចាំងអំពីការរៀបចំរបៀបនៃអាជីវកម្ម ដែលបានចាត់ចែងព័ត៌មានដែលបានផ្តល់ជូនដល់អ្នកគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណាមាន៖

- គោលនយោបាយ និងគោលដៅដែលបានកំណត់រួចហើយសម្រាប់ក្រុមនៃការវិនិយោគ និងប្រតិបត្តិការនៃគោលនយោបាយក្នុងការអនុវត្ត
- សកម្មភាពអាជីវកម្មនៃក្រុមវិនិយោគដែលបានវាយតម្លៃ និងវាយការណ៍ឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ទៅលើសកម្មភាពគំរូអាជីវកម្ម (ហើយទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាន់កាប់ក្រោមគំរូអាជីវកម្ម) និងយុទ្ធសាស្ត្ររបស់ខ្លួនអំពីរបៀបគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មត្រូវបានផ្តល់អត្ថប្រយោជន៍ (ឧទាហរណ៍ ថាតើត្រូវបានផ្តល់ប្រយោជន៍ទៅតាមតម្លៃសមស្របនៃទ្រព្យសកម្មដែលបានចាត់ចែង ឬតាមលំហូរសាច់ប្រាក់ដែលប្រមូលបាន) និង
- ភាពញឹកញាប់ និងពេលវេលានៃការលក់នៅក្នុងការិយបរិច្ឆេទមុនហេតុផលនៃការលក់បែបនោះ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរឬការគ្រប់គ្រង ហើយការវាយតម្លៃលទ្ធផលផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់នៅ FVTPL ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺដើម្បីទទួលបានការទូទាត់ប្រាក់ ដើម និងការប្រាក់ប៉ុណ្ណោះ (SPPI)

សម្រាប់គោលបំណងនៃការវាយតម្លៃ “ប្រាក់ដើម” ត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលទទួលបានដំបូង។ “ការប្រាក់” ត្រូវបានកំណត់ជាតម្លៃតបស្នងនៃតម្លៃពេលវេលា និងសម្រាប់ ហានិភ័យឥណទាន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនប្រាក់ដើមដែលនៅសល់ ក្នុងអំឡុងពេលជាក់លាក់ណាមួយ និងហានិភ័យការផ្តល់ប្រាក់កម្ចីមូលដ្ឋានផ្សេងទៀត (ដូចជា ហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) ក៏ដូចជាកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI នោះ ក្រុមហ៊ុនធ្វើការពិចារណាលក្ខខណ្ឌនៃកិច្ចសន្យានៃឧបករណ៍នោះ។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌ កិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងករណីនេះវានឹងមិន បំពេញលក្ខខណ្ឌនេះឡើយ។

ក្នុងការវាយតម្លៃនេះក្រុមហ៊ុនពិចារណាលើ៖

- ព្រឹត្តិការណ៍ដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌដែលអាចកែតម្រូវអត្រាប៉ុន្តែតាមកិច្ចសន្យារួមទាំងលក្ខណៈពិសេសនៃអត្រាអថេរ
- ការទូទាត់មុន និងលក្ខណៈពិសេសបន្ថែម និង
- លក្ខខណ្ឌដែលកំណត់ការអះអាងរបស់ក្រុមហ៊ុន ចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ លក្ខណៈមិនអាចទូទាត់បាន)

លក្ខណៈនៃការទូទាត់ជាមុន គឺស្របជាមួយនឹង SPPI ប្រសិនបើ ចំនួននៃការទូទាត់មុនជាសារវន្តតំណាងឱ្យចំនួនទឹកប្រាក់ដែលមិនទាន់បង់ និងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលមិនទាន់ទូទាត់ ដែលអាចរាប់បញ្ចូលនូវសំណងបន្ថែមសម្រាប់ការបញ្ចប់កិច្ចសន្យាមុន។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ-ការវាស់វែងបន្តបន្ទាប់ និងចំណេញ ឬខាត៖

ទ្រព្យសកម្មហិរញ្ញវត្ថុនៅ FVTPL

ទ្រព្យសកម្មទាំងនេះត្រូវបានវាស់វែងបន្តបន្ទាប់ទៅតាមតម្លៃសមស្រប។ ចំណេញ ឬការខាតបង់សុទ្ធរួមទាំងការប្រាក់ ឬចំណូលភាគលាភត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម

ទ្រព្យសកម្មទាំងនេះ ត្រូវបានវាស់វែងបន្តបន្ទាប់ទៅតាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ រំលស់ថ្លៃដើម ត្រូវបានកាត់បន្ថយដោយឱនភាពនៃតម្លៃ។ ចំណូលការប្រាក់ចំណេញខាត ឬការខាតបង់ពីការប្តូរប្រាក់បរទេស និងឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។

ការវិនិយោគមូលធនវាស់វែងតាម FVOCI

ទ្រព្យសកម្មទាំងនេះត្រូវបានវាស់វែងបន្តបន្ទាប់ទៅតាមតម្លៃសមស្រប។ ភាគលាភត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលក្នុងចំណេញ ឬខាត លុះត្រាតែភាគលាភបានបង្ហាញយ៉ាងច្បាស់ពីការងើបឡើងវិញពីផ្នែក ចំណាយនៃការវិនិយោគ។ ការចំណេញ និងការខាតបង់សុទ្ធផ្សេងទៀតត្រូវបានទទួលស្គាល់នៅក្នុង OCI ហើយមិនត្រូវបានផ្ទេរជាចំណេញ ឬខាតនោះទេ។

(iii) ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យា ក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរចេញទាំងមិនផ្ទេរចេញ ឬទាំងមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចសន្យាត្រូវបានបញ្ចប់ លុបចោល ឬ ផុតកាលកំណត់។ ក្រុមហ៊ុនក៏ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ ពេលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែមានភាពខុសគ្នាខ្លាំង ក្នុងករណីនេះបំណុលហិរញ្ញវត្ថុថ្មី ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។

នៅពេលឈប់ទទួលស្គាល់នូវបំណុលហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ និងតម្លៃ ដែលត្រូវបង់ (រួមទាំង ទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានទទួល) ត្រូវបាន ទទួលស្គាល់ជាចំណេញ ឬខាត។

(iv) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់លើ មូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ។ ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធ តែនៅពេលដែលត្រូវបានអនុញ្ញាតក្រោមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរ ជាតិកម្ពុជា ឬសម្រាប់ចំណេញ និងខាតដែលកើតឡើងពីប្រតិបត្តិការស្រដៀងគ្នា។

(គ) ដើមទុន - ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុនធម្មតា ដកផលប៉ះពាល់នៃពន្ធផ្សេងៗ ត្រូវបានទទួលស្គាល់ដោយការកាត់ពីមូលធន។

(ឃ) ទ្រព្យ និងបរិក្ខារ

១) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានវាស់វែងតាមតម្លៃដើមដករំលស់បង្គុយ និងឱនភាពនៃតម្លៃបង្គុយ ប្រសិនបើមាន។ ថ្លៃដើម គឺត្រូវបានរួមបញ្ចូលនូវរាល់ចំណាយដែលផ្ទេរទៅក្នុងការទិញទ្រព្យសកម្ម។ ការទិញប្រព័ន្ធផ្នែកទន់ (software) សម្រាប់បង្កើតរួមជាសមាធាតុមួយរបស់បរិក្ខារ ត្រូវបានកត់ត្រាជាផ្នែកមួយនៃបរិក្ខារនោះ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ទ្រព្យ និងបរិក្ខារ (ត)

(i) ការទទួលស្គាល់ និងការវាស់វែង (ត)

ប្រសិនបើផ្នែកសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះមានអាយុកាលប្រើប្រាស់ខុសពីគ្នា សមាសធាតុនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

(ii) ការចំណាយបន្ទាប់

ការចំណាយបន្តបន្ទាប់ ត្រូវបានធ្វើមូលធនកម្ម ប្រសិនបើ ចំណាយនោះនឹងផ្តល់នូវលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ក្រុមហ៊ុន។ ការបន្តថែទាំ និងជួសជុល ត្រូវបានចំណាយនៅពេលកើតឡើង។

(iii) រំលស់

រំលស់ ត្រូវបានគណនាដើម្បីលុបចោលថ្លៃដើមរបស់ទ្រព្យ និងបរិក្ខារ ដកចេញនូវតម្លៃកាកសំណល់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ តាមអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាន និងត្រូវទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារមាន ដូចខាងក្រោម៖

គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារការិយាល័យ	៣ឆ្នាំ ទៅ ៧ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៣ឆ្នាំ ទៅ ៧ឆ្នាំ

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវកែសម្រួលប្រសិនបើសមស្រប។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានកម្មវិធីកុំព្យូទ័រ អាជ្ញាប័ណ្ណផ្តល់ដោយ ន.ម.ក. និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានបង្ហាញតាមថ្លៃដើម។ កម្មវិធីកុំព្យូទ័រមានអាយុកាលប្រើប្រាស់ជាក់លាក់ និងត្រូវបានកត់ត្រាតាម ថ្លៃដើមដករំលស់បង្គុំ។ រំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមនៃកម្មវិធី កុំព្យូទ័រលើរយៈពេល ៥ ឆ្នាំ។

អាជ្ញាប័ណ្ណផ្តល់ដោយ ន.ម.ក. ត្រូវបានចាត់ទុកថាជាសិទ្ធិធ្វើប្រតិបត្តិការអាជីវកម្មប្រើសេវាជាល្អប្រសើរជាងសា ក្នុងទីផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”)។ ថ្លៃដើមដែលបានកើតឡើង និងបានបង់ជូន ន.ម.ក. សម្រាប់ ថ្លៃអាជ្ញាប័ណ្ណ ត្រូវបានដករំលស់ក្នុងរយៈពេលនៃអាយុកាលរបស់អាជ្ញាប័ណ្ណ គឺមានរយៈពេលបីឆ្នាំ។

(ច) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនលើការខាតលើឥណទានរំពឹងថាបាត់បង់ (ECL) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមរំលស់ថ្លៃដើម។

ក្រុមហ៊ុនវាស់វែងការខាតបង់គណនីអតិថិជន លើចំនួនដែលស្មើនឹងការខាតពេញអាយុកាលនៃឥណទាន (Life time ECL) លើកលែងតែសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលហានិភ័យឥណទាន (ពេល គឺ ហានិភ័យនៃការខាតបង់កើតឡើង ក្នុងរយៈពេលរំពឹងទុកនៃអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុ) មិនបាន កើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងដែលត្រូវបានវាស់វែងនៅ ECL ១២ ខែ។ សំវិធានធន ការខាតបង់ សម្រាប់គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានវាស់វែងនៅចំនួនមួយដែលស្មើនឹង ECL ពេញអាយុកាល។

នៅពេលមានការកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្តតាំងពី ពេលទទួលស្គាល់លើកដំបូង និងនៅពេលដែលធ្វើការប៉ាន់ស្មាន (ECL) ក្រុមហ៊ុនពិចារណាលើព័ត៌មាន ដែលសមហេតុផល និងមានឯកសារគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនត្រូវការចំណាយហួសប្រសិទ្ធភាព ឬក៏ត្រូវការប្រឹងប្រែងខ្លាំងៗ នេះរួមបញ្ចូលទាំងបរិមាណ និងគុណភាពព័ត៌មាន និងការវិភាគដោយយោងទៅ តាមបទពិសោធន៍របស់ក្រុមហ៊ុន និងការកំណត់តម្លៃឥណទានដែលបានដឹងរួមទាំងព័ត៌មាននាពេលអនាគត។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ច) ឱនភាពនៃតម្លៃ (ត)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្ត ប្រសិនបើ ហួសកាលកំណត់សងលើសពី ៣០ ថ្ងៃ។ ក្រុមហ៊ុនពិចារណាថាទ្រព្យសកម្មហិរញ្ញវត្ថុមានការសងយឺតយ៉ាវនៅ ពេលដែល៖

- អ្នកខ្ចីទំនងនឹងមិនទូទាត់សងឥណទានឱ្យទៅក្រុមហ៊ុនក្នុងតម្លៃពេញ ដោយគ្មានគ្រឿងជួយដោះ បន្ទាប់ពី ក្រុមហ៊ុន ដូចជាការដាក់លក់វត្ថុធានា (ប្រសិនបើមាន) ឬ
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហួសកាលកំណត់សងលើសពី ៩០ថ្ងៃ។

ECL ពេញអាយុកាល គឺ ECL ដែលកើតចេញលទ្ធផលព្រឹត្តិការណ៍ក្នុងការសងយឺតយ៉ាវទាំងឡាយណាដែល អាចកើតមានក្នុងអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។

ECL ១២ខែ គឺជាចំណែកនៃ ECL ដែលលទ្ធផលចេញពីព្រឹត្តិការណ៍សងយឺតយ៉ាវដែលអាចកើតឡើងក្នុងរយៈ ពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (ឬក្នុងរយៈពេលខ្លីជាង ប្រសិនបើ កាលសារវន្តរំពឹងទុកនៃ ឧបករណ៍មានរយៈពេលតិចជាង ១២ខែ)។

រយៈពេលអតិបរមាដែលបានពិចារណានៅពេលធ្វើការប៉ាន់ស្មាន ECL គឺជាអំឡុងពេលអតិបរមានៅក្នុង កិច្ចសន្យា ដែលក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យឥណទាន។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានភាពអាចកើតមានឡើងជាមធ្យមនៃឥណទានបាត់បង់ ។ ឥណទានបាត់បង់ គឺត្រូវ បាន វាស់វែងទៅតាមតម្លៃបច្ចុប្បន្ននៃឱនភាពសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍ ភាពខុសគ្នារវាងលំហូរសាច់ ប្រាក់ ដែលក្រុមហ៊ុនត្រូវទទួលតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថានឹងទទួលបាន)។

ECL ត្រូវបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ ថ្លៃដើមជាឥណទានមានឱនភាពនៃតម្លៃឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុភ្លាញជាឥណទានដែលមានឱនភាពនៃ តម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់អនាគតនៃទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ច) ឱនភាពនៃតម្លៃ (ត)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាង ដែលទ្រព្យសកម្មហិរញ្ញវត្ថុមួយជាឥណទានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី
- ការធ្វើឧសពីកិច្ចសន្យាដូចជា ការយឺតយ៉ាវ ឬហួសកាលកំណត់សងលើសពី ៩០ ថ្ងៃ
- ការរៀបចំឥណទានជាថ្មីរបស់ក្រុមហ៊ុនទៅលើលក្ខខណ្ឌ ដែលក្រុមហ៊ុនមិនធ្វើការពិចារណាពីមុន
- វាអាចនឹងកើតមានឡើងដែលកូនបំណុលឈានទៅកេរ្តិ៍យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុជាថ្មី
- ការបាត់ទីផ្សារសកម្មមួយសម្រាប់សន្តិសុខដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ការបង្ហាញអំពីសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

សំវិធានធនការខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់ ត្រូវដកចេញពីតម្លៃយោងនៃ ទ្រព្យសកម្មក្នុងបញ្ជីសរុប។

ការលុបចោល

តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនគ្មានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុបានទាំងស្រុង ឬមួយផ្នែក។ សម្រាប់អតិថិជនរូបវន្តបុគ្គល ក្រុមហ៊ុនមានគោលនយោបាយក្នុងការលុបចោលឥណទានដុលដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមកក្នុងការទទួលបានមកវិញ នៃទ្រព្យសកម្មដែលមានចរិតលក្ខណៈស្រដៀងគ្នា។ សម្រាប់អតិថិជនជានីតិបុគ្គល ក្រុមហ៊ុនប៉ាន់ស្មានទ្រព្យសកម្មឯកត្តជននីមួយៗលើការរំពឹងពេលវេលា និងចំនួន ដែលត្រូវលុបចោល ថាតើមានការរំពឹងនូវការប្រមូលបានមកវិញសមហេតុផលឬទេ។ ក្រុមហ៊ុនរំពឹងថា មិនទទួលបានមកវិញជាសារវន្ត ចំពោះចំនួនដែលលុបចោលនោះទេ។ ទោះជាយ៉ាងណាក្តី ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលុបចោលអាចនៅមានវិធានការទាមទារសង ដើម្បីស្របតាមនីតិវិធីរបស់ក្រុមហ៊ុនសម្រាប់ទារត្រឡប់មកវិញនូវចំនួនដែលមិនទាន់ទទួលបាន។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ច) ឱនភាពនៃតម្លៃ (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (លើកលែងតែសន្និធិផ្សេងទៀត) ដើម្បីកំណត់សញ្ញាណនៃឱនភាពនៃតម្លៃ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើងចំនួននៃទ្រព្យសកម្មដែលអាចប្រមូលបានវិញ នឹងត្រូវបានប៉ាន់ស្មាន។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់តូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលធំជាង រវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយការលក់ចេញ។ តម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ស្មាននូវលំហូរទឹកប្រាក់នាពេលអនាគត អប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាអប្បបរមាមុនដកពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់លើសពីចំនួនដែលអាចប្រមូលវិញបាន។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាព ត្រូវបានបែងចែក ដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មក្នុងឯកតាបង្កើតសាច់ប្រាក់តាមមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ នឹងត្រូវកែសម្រួលត្រឡប់មកវិញត្រឹមកម្រិតមួយ ដែលធ្វើឱ្យតម្លៃយោងនៃទ្រព្យសកម្ម មិនលើសពីតម្លៃយោងនៃទ្រព្យសកម្មក្រោយដករំលស់ ប្រសិនបើមិនមានការខាតបង់លើឱនភាពនៃតម្លៃ។

(ឆ) ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ

ប្រាក់បញ្ញើតាមបទប្បញ្ញត្តិត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងការដេញដូរមូលបត្រមហាជន តាមចំនួនដែលតម្រូវដោយនិយ័តកម្មមូលបត្រកម្ពុជា ដែលបានកំណត់ នៅក្នុងមាត្រា១៧ នៃប្រកាសលេខ ០០៩/គ.ម.ក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណដល់ ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដែលចេញដោយនិយ័តកម្មមូលបត្រកម្ពុជា។

ប្រាក់បញ្ញើតម្កល់ ត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) សំវិធានធនលើអត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានធ្វើការ បង្កទុកចំណាយក្នុងឆ្នាំ នៅពេលនិយោជិតផ្តល់ សេវាកម្មពាក់ព័ន្ធ។

(ii) អត្ថប្រយោជន៍ពេលចូលនិវត្ត

ក្រុមហ៊ុន ផ្តល់ជូនបុគ្គលិកពេញសិទ្ធិរបស់ខ្លួននូវគម្រោងអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលមិនមានមូលនិធិ ដាច់ដោយឡែក នៅពេលដែលពួកគាត់ដល់អាយុចូលនិវត្ត ដូចខាងក្រោម៖

- បុគ្គលិកដែលមានអតីតភាពការងារជាមួយក្រុមហ៊ុនចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវដល់អាយុចូលនិវត្ត នៅអាយុ ៥៨ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៦០ឆ្នាំចំពោះអ្នកមានជំនាញ នឹងត្រូវទទួលបានអត្ថប្រយោជន៍ ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សចំនួន ១២ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ។
- បុគ្គលិកដែលមានអតីតភាពការងារជាមួយក្រុមហ៊ុនចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវដល់អាយុចូលនិវត្ត មុនអាយុ ៥៨ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៥៧ឆ្នាំចំពោះអ្នកមានជំនាញ នឹងត្រូវទទួលបានអត្ថប្រយោជន៍ ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សចំនួន ៦ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ។

ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តនេះ មិនមានរក្សាទុកក្នុងមូលនិធិដាច់ដោយឡែកទេ ហើយក៏មិនមានការ ប្រាក់ដែរ។

បំណុលត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរបាយការណ៍ ដោយ ប្រើវិធីសាស្ត្រឯកតាតណាទានប៉ាន់ស្មាន ដើម្បីប៉ាន់ប្រមាណនូវថ្លៃចំណាយចុងក្រោយបំផុតដែលក្រុមហ៊ុន ចំណាយចំពោះ អត្ថប្រយោជន៍ដែលនិយោជិតត្រូវទទួលបានជាមួយនឹងការបម្រើការងាររបស់ពួកគេក្នុងពេល បច្ចុប្បន្ន និងពេលកន្លងមក។ ក្រុមហ៊ុនចូលរួមផ្តល់វិភាគទានក្នុងរយៈពេលដែលមានការទូទាត់អត្ថប្រយោជន៍ ពេលចូលនិវត្ត។ កាតព្វកិច្ចនោះកើតឡើងនៅពេលដែលបុគ្គលិកបម្រើការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ ពេលចូលនិវត្ត ដែលក្រុមហ៊ុនរំពឹងថានឹងទូទាត់ក្នុងការិយបរិច្ឆេទរបាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្ត ត្រូវបានកំណត់ដោយអប្បបរមាចំណាយត្រូវបង់ប៉ាន់ ស្មាន នាពេលអនាគត ដោយយោងទៅតាមអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់រយៈពេលប្រាំមួយឆ្នាំ របស់ធនាគារ។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) សវិធានធនលើអត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

ចំណេញ និង ខាត ដែលកើតពីនិយ័តកម្មក្នុងគ្រាកន្លងមក និងពីបម្រែបម្រួលការសន្មតហានិភ័យត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលមានប្រតិបត្តិការនោះកើតឡើង។ ចំណាយទាក់ទងនឹងការផ្តល់អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត ដើម្បីបែងចែកចំណាយទាំងនោះ លើរយៈពេលដែលបុគ្គលិកបម្រើការងារ ហើយមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ។ ចំណាយលើការបម្រើការងារក្នុងអតីតកាលត្រូវបានកត់ត្រាជាមធ្យម នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(iii) ប្រាក់បំណាច់អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុននឹងផ្តល់ជូន និយោជិត នូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូលរយៈពេលសាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារចំនួន ៧.៥ថ្ងៃ។
- ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ៖ និយោជិតដែលបម្រើការក្រោមកិច្ចសន្យាមានថេរវេលាមិនកំណត់ ហើយបម្រើការចាប់ពី ១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹង ៧.៥ថ្ងៃ ហើយក្នុងករណីបម្រើការលើសពី ៦ខែ នឹងទទួលបាន ១៥ថ្ងៃ។ ប្រាក់បំណាច់អតីតភាពការងារមិនត្រូវលើសពី ៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ គិតជាមធ្យមតាមឆ្នាំនីមួយៗ ដែលបានបង់ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវលើសពី ១៥៦ថ្ងៃឡើយ។

យោងទៅតាមប្រកាសលេខ ០៤២ ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតម្រូវឱ្យម្ចាស់ឬនាយក សហគ្រាស គ្រឹះស្ថានអង្គការ វិជ្ជាជីវៈ និងកម្មករនិយោជិតក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទាំងអស់ ពន្យារពេលក្នុងការអនុវត្តបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ទៅ ខែធ្នូ ឆ្នាំ២០២១ ដោយទូទាត់រំលឹកចំនួន ៦ថ្ងៃ ក្នុង ១ឆ្នាំ ក្នុងនោះចំនួន ៣ថ្ងៃ នៅក្នុងខែមិថុនា និង ៣ថ្ងៃ ក្នុងខែធ្នូ។ បន្ទាប់មក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ MoLTV បានចេញសេចក្តីជូនដំណឹងដើម្បីពន្យារពេលការអនុវត្តប្រាក់ឈ្នួលអតីតភាពការងារបច្ចុប្បន្នរហូតដល់ឆ្នាំ២០២១ ។

នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជម្រើស ទៅកាន់រោងចក្រសហគ្រាស និងគ្រឹះស្ថានអាជីវកម្មគ្រប់វិស័យទាំងអស់ ក្នុងការពន្យារពេលការទូទាត់ប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ ២០១៩ និងប្រាក់អតីតភាពការងារបច្ចុប្បន្នសម្រាប់ឆ្នាំ ២០២០ និង ២០២១ រហូតដល់ ២០២២។ ក្រុមហ៊ុនបានជ្រើសរើសយកការបង់ប្រាក់បំណាច់អតីតភាពការងារដោយស្ម័គ្រចិត្តចាប់ពីឆ្នាំ២០២០ តទៅ។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) សំវិធានធនលើអត្ថប្រយោជន៍និយោជិត (ត)

(iii) ប្រាក់បំណាច់អតីតភាពការងារ (ត)

បំណុលប្រាក់បំណាច់នេះ ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចត្រូវទូទាត់ប្រាក់រំលឹកអតីតភាពការងារនាកាលបរិច្ឆេទ រាយការណ៍ដោយប្រើវិធីសាស្ត្រកតាតណាទានប៉ាន់ស្មាន ដើម្បីប៉ាន់ស្មានចំណាយចុងក្រោយដែលអាចនឹង ត្រូវទូទាត់ដោយក្រុមហ៊ុនលើប្រាក់បំណាច់អតីតភាពការងារ ដែលនិយោជិតមានសិទ្ធិទទួលបានការប្រើការងារ ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៨។ ក្រុមហ៊ុនបែងចែកប្រាក់បំណាច់រំលឹកអតីតភាពការងារទៅតាមថេរវេលាដែលត្រូវទូទាត់ប្រាក់បំណាច់នេះ។ កាតព្វកិច្ចបំណុលកើតឡើងនៅពេលនិយោជិតប្រើការងារ ដើម្បីទទួលបាននូវប្រាក់បំណាច់រំលឹកអតីតភាពការងារ ដែលក្រុមហ៊ុនរំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទរាយការណ៍អនាគត ។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់ពេល អនាគត ហើយប្រើអត្រាការប្រាក់កម្ចីមានកាលកំណត់ចំនួន ៥ឆ្នាំ។

(ឈ) សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់នាពេលបច្ចុប្បន្ន ឬកាតព្វកិច្ចប្រយោលដែលកើតពីលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដែលទំនងជាតម្រូវឱ្យក្រុមហ៊ុនចំណាយធនធានដើម្បីធ្វើការដោះស្រាយ និងទូទាត់កាតព្វកិច្ចទាំងនោះ ហើយចំនួនទឹកប្រាក់នោះអាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាលំហូរចេញនៃធាតុណាមួយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចតែមួយនោះ មានចំនួនតិចតួចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់ គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ញ) ប្រាក់ចំណូល

ការទទួលប្រាក់ចំណូលតាម ស.រ.ហ.អ.ក ១៥

ប្រាក់ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្ម ត្រូវបានបំពេញនិងត្រូវបានទទួលស្គាល់ ដោយអតិថិជនបានបញ្ចប់។ ចំណូល ត្រូវបានវាស់វែងផ្អែកលើតម្លៃតបស្នងដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាអតិថិជន។ ក្រុមហ៊ុន ទទួលស្គាល់ចំណូលនៅពេលផ្ទេរការគ្រប់គ្រងទំនិញ និងសេវាកម្មឱ្យអតិថិជន ។

សភាព និងពេលវេលានៃការបំពេញកាតព្វកិច្ចរួមទាំងលក្ខខណ្ឌទូទាត់សំខាន់ៗ

ក្រុមហ៊ុនផ្តល់សេវាជាល្អប្រសើរដល់សាមីបត្រទៅឱ្យអតិថិជនរបស់ខ្លួន។ ថ្លៃសេវាត្រូវបានទទួលស្គាល់ជាទូទៅនៅពេលសេវាកម្មត្រូវបានផ្តល់ឱ្យទាំងស្រុង។ ការទូទាត់ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ (T+២) ពីកាលបរិច្ឆេទជួញដូរ។

(ដ) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

(ថ) ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថា មានឬមិនមានកិច្ចសន្យាជួល។ កិច្ចសន្យាជួលកើតមានឡើង ប្រសិនបើកិច្ចសន្យានោះមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យ ក្នុងរយៈពេលកំណត់មួយជាមួយនឹងការសងត្រលប់។ ដើម្បីវាយតម្លៃថា កិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យដែលបានកំណត់នោះ ក្រុមហ៊ុនប្រើនិយមន័យនៃការជួលនៅក្នុង ស.រ.ហ.អ.ក ១៦។

គោលការណ៍នេះ ត្រូវបានអនុវត្តចំពោះកិច្ចសន្យាដែលបានកើតឡើង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ឬបន្ទាប់។

ក្នុងនាមជាកតិកៈ

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬកែប្រែលើកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា ក្រុមហ៊ុនបែងចែកការពិចារណានៅក្នុងកិច្ចសន្យាចំពោះសមាសធាតុភតិសន្យានីមួយៗ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃដែលនៅដាច់ដោយឡែក។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ថ) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលជួលនៅកាលបរិច្ឆេទចាប់ផ្តើមជួល ។ សិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានវាស់វែងដំបូងដោយថ្លៃដើម ដែលរួមមានចំនួនទឹកប្រាក់ដំបូងនៃបំណុលជួល ដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬ មុនកាលបរិច្ឆេទចាប់ផ្តើម ឬក្រុមហ៊ុននឹងថ្លៃដើមដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណថ្លៃដើមដើម្បីរុះរើនិងដកចេញ ទ្រព្យមូលដ្ឋានឬដើម្បីស្តារឡើងវិញនូវទ្រព្យមូលដ្ឋានឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសម្បត្តិ ជាមូលដ្ឋានទៅនឹងលក្ខខណ្ឌដែលបានកំណត់ដោយលក្ខខណ្ឌនៃភតិសន្យាលើកលែងតែថ្លៃដើមទាំងនោះកើតឡើងដើម្បីផលិតសន្និធិ តិចជាងការលើកទឹកចិត្តដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរ ចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃរយៈពេលនៃការជួល លើកលែងតែកិច្ចសន្យាជួលផ្ទេរកម្មសិទ្ធិនៃទ្រព្យជាមូលដ្ឋានទៅឱ្យក្រុមហ៊ុននៅចុងបញ្ចប់នៃរយៈពេលនៃការជួល ឬថ្លៃដើម នៃទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវឆ្លុះបញ្ចាំងថាក្រុមហ៊ុននឹងអនុវត្តជម្រើសទិញ។ ក្នុងករណីនោះសិទ្ធិប្រើប្រាស់ទ្រព្យនឹងត្រូវបានគេរំលស់ដោយគិតតាមអាយុកាលប្រើប្រាស់នៃទ្រព្យមូលដ្ឋាន ដែលត្រូវបានកំណត់ដូចគ្នា។ លើសពីនេះទៀត សិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានកាត់បន្ថយជាទៀងទាត់ដោយការខាតបង់លើឱនភាពនៃតម្លៃ ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់នៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងដោយការបញ្ចុះតម្លៃនៃតម្លៃបច្ចុប្បន្ននៃការជួលដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើម ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួលឬប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់យ៉ាងឆាប់រហ័ស ក្រុមហ៊ុនប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ក្រុមហ៊ុន។ ជាទូទៅក្រុមហ៊ុនប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមជាអត្រាអប្បបរមា។

ប្រភេទនៃការទូទាត់ភតិសន្យា ដែលត្រូវបានដាក់បញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ជារូបធាតុថេរ។
- ការទូទាត់ភតិសន្យាអថេរ ដែលពឹងផ្អែកលើសន្ទស្សន៍ឬអត្រាមួយ ដែលបានវាស់វែងដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម។
- ចំនួនទឹកប្រាក់ដែលពឹងផ្អែកនឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់។ និង

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ថ) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ(ត)

ប្រភេទនៃការទូទាត់ភតិសន្យា ដែលត្រូវបានដាក់បញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖ (ត)

- ថ្លៃអនុវត្តក្រោមជំរើសនៃការទិញ ដែលក្រុមហ៊ុនមានហេតុផលសមស្រប និងប្រាកដប្រជាក្នុងការអនុវត្តការទូទាត់ភតិសន្យាក្នុងរយៈពេលបន្តជាថ្មីប្រសិនបើក្រុមហ៊ុនមានហេតុផលសមស្រប និងប្រាកដប្រជាក្នុងការបន្តកិច្ចសន្យា និងការពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលមុនពេលកំណត់ លើកលែងតែក្រុមហ៊ុនមានហេតុផលសមស្រប មិនបញ្ចប់កិច្ចសន្យាមុនពេលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងដោយវិធីសាស្ត្រធ្វើរំលស់ថ្លៃដើមតាមវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ នឹងត្រូវបានគេធ្វើការវាស់វែងឡើងវិញនៅពេលមានការផ្លាស់ប្តូរ ការទូទាត់ភតិសន្យានាពេលអនាគតដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រាការផ្លាស់ប្តូរការប៉ាន់ប្រមាណរបស់ក្រុមហ៊ុននៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ ការផ្លាស់ប្តូរការវាយតម្លៃរបស់ក្រុមហ៊ុនថាតើនឹងអនុវត្តជម្រើសទិញបន្ត ឬបញ្ឈប់ ឬប្រសិនបើការទូទាត់ជារូបធាតុថេរណាមួយមានការផ្លាស់ប្តូរ។

នៅពេលដែលការទទួលខុសត្រូវភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីនេះ ការកែតម្រូវត្រូវបានធ្វើឡើងចំពោះចំនួនទឹកប្រាក់យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬត្រូវបានកាត់ត្រាក្នុងប្រាក់ចំណេញ ឬខាតប្រសិនបើចំនួនទឹកប្រាក់យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានកាត់បន្ថយរហូតដល់សូន្យ។

ក្រុមហ៊ុនបង្ហាញពីសិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលភតិសន្យាដោយឡែកពីគ្នានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ការជួលរយៈពេលខ្លី និងការជួលមានតម្លៃទាប

ក្រុមហ៊ុនបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលជួលសម្រាប់ការជួលមានតម្លៃទាប និងការជួលរយៈពេលខ្លី ដែលមានដូចជាការជួលយានយន្ត។ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងការជួលទាំងនេះ ជាការចំណាយផ្អែកលើមូលដ្ឋានថេរក្នុងរយៈពេលជួល។

ភតិសន្យា ដែលក្រុមហ៊ុនមិនសន្មតថាអាចទទួលយកបាននូវរាល់ហានិភ័យ និងរង្វាន់នៃកម្មសិទ្ធិត្រូវបានចាត់ថ្នាក់ជាកតិសន្យាប្រតិបត្តិការហើយទ្រព្យភតិសន្យា ដែលបានជួលមិនត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(៥) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

ការជួលរយៈពេលខ្លី និងការជួលមានតម្លៃទាប (ត)

ការទូទាត់ភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតដោយឈរលើមូលដ្ឋានត្រង់ក្នុងរយៈពេលកិច្ចសន្យា។ ប្រាក់លើកទឹកចិត្តភតិសន្យាដែលបានទទួលត្រូវបានទទួលស្គាល់ថាជាផ្នែកសំខាន់មួយនៃចំណាយភតិសន្យាសរុបក្នុងរយៈពេលនៃការជួល។

(៦) ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផល ឬក្នុងរបាយការណ៍លម្អិតផ្សេងទៀត។

ពន្ធប្រចាំឆ្នាំ

ពន្ធប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ជាមួយនឹងនិយ័តភាពណាមួយលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានកំណត់ទៅលើភាពលម្អៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតលើពន្ធ និងភាពលម្អៀងជាបណ្តោះអាសន្នដែលអាចកាត់កងបាន តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវបានកាត់បន្ថយ ក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន។ ការកាត់បន្ថយនេះនឹងត្រូវប្តូរត្រឡប់វិញនៅពេលដែលលក្ខខណ្ឌនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរវិញ។

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ពន្ធលើប្រាក់ចំណេញ (ត)

ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងថានឹងប្រើទៅលើភាពលម្អៀងជាបណ្តោះអាសន្ន ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីលទ្ធផលដែលក្រុមហ៊ុនរំពឹងថា (នៅកាលបរិច្ឆេទរាយការណ៍) នឹងមាន ទទួលមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលអាចកាត់កងគ្នាបានលុះត្រាតែបានបំពេញលក្ខខណ្ឌមួយចំនួន។

៤. ស្តង់ដារ និងវិសោធនកម្មថ្មីត្រូវបានអនុម័តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

ក្រុមហ៊ុនបានអនុម័តស្តង់ដារគណនេយ្យ និងការបកស្រាយដូចខាងក្រោមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖

- ទ្រព្យសម្បត្តិ រុក្ខជាតិ និងបរិក្ខារ — បន្តមុនពេលប្រើប្រាស់ដោយចេតនា (ការកែប្រែទៅ CAS ១៦)
- កិច្ចសន្យាស្មុគស្មាញ — តម្លៃនៃការបំពេញកិច្ចសន្យា (ការកែប្រែចំពោះ CIAS ៣៧)
- ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារ CIFRS ២០១៨-២០២០
- ក្របខ័ណ្ឌគំនិតសម្រាប់ការរាយការណ៍ហិរញ្ញវត្ថុនៅក្នុង CIFRSs

ស្តង់ដារគណនេយ្យថ្មី និងកែសម្រួលទាំងនេះ ដែលត្រូវបានបោះពុម្ពដោយ IASB និងអនុម័តដោយ ACAR ត្រូវ បានអនុម័តដោយក្រុមហ៊ុន ហើយត្រូវបានរាយការណ៍ថាអាចអនុវត្តបាន និងមិនមានឥទ្ធិពលលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

៤.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយចំពោះស្តង់ដារដែលមានស្រាប់ ដែលមិនទាន់ មានប្រសិទ្ធភាព និងមិនត្រូវបានអនុម័តដោយក្រុមហ៊ុនមុនកាលកំណត់

នៅកាលបរិច្ឆេទនៃការអនុញ្ញាតនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារថ្មីមួយចំនួន វិសោធនកម្ម និងការ បកស្រាយចំពោះស្តង់ដារដែលមានស្រាប់ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ត្រូវបានបោះពុម្ពផ្សាយដោយ IASB ។ គ្មានស្តង់ដារ ឬវិសោធនកម្មណាមួយត្រូវបានអនុម័តដោយក្រុមហ៊ុនមុនកាលកំណត់នោះទេ។ ស្តង់ដារ និង វិសោធនកម្មដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់ត្រូវបានអនុម័តដោយក្រុមហ៊ុនមុនកាលកំណត់រួម មាន៖

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

- កិច្ចសន្យាធានារ៉ាប់រង CIFRS ១៧ (មានប្រសិទ្ធភាព ០១ ខែមករា ឆ្នាំ២០២៣)
- ការចាត់ថ្នាក់នៃបំណុលជាបច្ចុប្បន្ន ឬមិនមែនបច្ចុប្បន្ន (ការកែប្រែចំពោះ CIAS ១, ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ) (មានប្រសិទ្ធភាព ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មទៅ CIAS ៨) (មានប្រសិទ្ធភាព ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣)
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មចំពោះ CIAS ១ និង CIFRS Practice Statement ២) (មានប្រសិទ្ធភាព ០១ ខែមករា ឆ្នាំ២០២៣)

ក្រុមប្រឹក្សាភិបាលរំពឹងថាការប្រកាសដែលពាក់ព័ន្ធទាំងអស់នឹងត្រូវបានអនុម័តនៅក្នុងគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលដំបូងដែលចាប់ផ្តើមនៅ ឬក្រោយកាលបរិច្ឆេទនៃការប្រកាសជាធរមាន។ ស្តង់ដារ និងវិសោធនកម្មថ្មីទាំងនេះមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ ដូច្នេះហើយការបង្ហាញមិនត្រូវបានធ្វើឡើងទេ។

៥. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរតាមអត្រាប្តូរប្រាក់នាការកាលបរិច្ឆេទរាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាមធ្យមប្រចាំឆ្នាំ។ លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្តូររូបិយប័ណ្ណនេះ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុន ប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដូចខាងក្រោម៖

		អត្រាប្តូរកាលបរិច្ឆេទ	
		រាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១ដុល្លារអាមេរិក =	៥.១១៧រៀល	៥.០៨៧រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១ដុល្លារអាមេរិក =	៥.០៧៤រៀល	៥.០៦៨រៀល

ការប្តូររូបិយប័ណ្ណទាំងនេះ មិនត្រូវបានបកស្រាយថាជាតំណាងនៃសមតុល្យជាប្រាក់ដុល្លារអាមេរិក ដែលអាចនឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ដែលបានបង្ហាញនេះ អត្រាប្តូរប្រាក់ផ្សេងទៀតទេ។

ក្រុមហ៊ុន អេស៊ីស៊ី ឥណទាន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៦. ប្រាក់បញ្ញើតម្កល់តាមបទប្បញ្ញត្តិ

អនុលោមតាមប្រកាសរបស់ ន.ម.ក. លេខ ០០៩ ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ជាការធានា (យ៉ាងហោចណាស់ ១ពាន់លានរៀល) ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ("NBC") ដែលជាការកំណត់ជាពិសេសសម្រាប់ក្រុមហ៊ុនដែលជាការតម្រូវរបស់ ន.ម.ក ដើម្បីធ្វើប្រតិបត្តិការជាភ្នាក់ងារក្រុមហ៊ុនឈ្មួញដើមសាមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់ (មិនមានការប្រាក់ឡើយ) នេះមិនមែនសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម ប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហើយអាចដកយកប្រាក់តម្កល់នេះមកវិញបានក្នុងករណីដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា។

៧. ទ្រព្យសកម្មអរូបី

ឆ្នាំ២០២២	ទ្រព្យសកម្មអរូបី កំពុងសាងសង់	អាជ្ញាប័ណ្ណ ន.ម.ក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៥.២៣៣	១៥.៤៩១	៣០.៦៧៤	១២៤.៩៦៦
ការទិញបន្ថែម	-	១៥.២៣៣	១៥.២៣៣	៦២.២៥៧
ការលុបចោល	(១៥.២៣៣)	(១៥.៤៩១)	(៣០.៦៧៤)	(១២៤.៣៦៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៨៥៦
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	១៥.២៣៣	១៥.២៣៣	៦២.៧១៤
ដកៈរំលស់បង្ក				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	១៥.៤៩១	១៥.៤៩១	៦២.៩០៧
រំលស់ក្នុងការិយបរិច្ឆេទ	-	៤.៥៦២	៤.៥៦២	១៨.៦៤៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៥.៤៩១)	(១៥.៤៩១)	(៦៣.១០៧)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	៤.៥៦២	៤.៥៦២	១៨.៧៨១
សមតុល្យបាច				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	១០.៦៧១	១០.៦៧១	៤៣.៩៣៣

ក្រុមហ៊ុន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៧. ទ្រព្យសកម្មអរូបី (ត)

ឆ្នាំ២០២១	ទ្រព្យសកម្មអរូបី កំពុងសាងសង់	អាជ្ញាប័ណ្ណ ន.ម.ក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	១៥.៤៤១	១៥.៤៤១	៦២.៤៥៩
ការទិញបន្ថែម	១៥.២៣៣	-	១៥.២៣៣	៦១.៩៦៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៥៣៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១៥.២៣៣	១៥.៤៤១	៣០.៦៧៤	១២៤.៩៦៦
ដកៈលេសបង្គុះ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	១០.៩៨១	១០.៩៨១	៤៤.៤១៨
រំលស់ក្នុងការិយបរិច្ឆេទ	-	៤.៤៦០	៤.៤៦០	១៨.១៤៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៣៤៦
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	-	១៥.៤៤១	១៥.៤៤១	៦២.៩០៧
សមតុល្យប្រចាំ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១៥.២៣៣	-	១៥.២៣៣	៦២.០៥៩

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ឆ្នាំ២០២២	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៩.៣៧៤	៥១.៤៩៧	៦០.៨៧១	២៤៧.៩៨៩
ការទិញបន្ថែម	៥.១៥៥	២.២៥០	៧.៤០៥	៣០.២៦៤
ការលុបចោល	(៦៨៥)	-	(៦៨៥)	(២.៨០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២.៨១៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៣.៨៤៤	៥៣.៧៤៧	៦៧.៥៩១	២៧៨.២៧២
ដកៈរំលស់បន្តិច				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៧.៨៨៣	៤៤.៩៦៤	៥២.៨៤៧	២១៥.២៩៩
រំលស់ក្នុងការិយបរិច្ឆេទ	១.១០០	៣.៧០៥	៤.៨០៥	១៩.៦៣៦
ការលុបចោល	(៦៨៥)	-	(៦៨៥)	(២.៨០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២.៣៩៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៨.២៩៨	៤៨.៦៦៩	៥៦.៩៦៧	២៣៩.៥៣២
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥.៥៤៦	៥.០៧៨	១០.៦២៤	៤៣.៧៤០

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ឆ្នាំ២០២១	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៨.៣៦៤	៥១.២៦៤	៥៩.៦២៨	២៤១.១៩៥
ការទិញបន្ថែម	១.៧២០	៣.០៥៣	៤.៧៧៣	១៩.៤១៧
ការលុបចោល	(៧១០)	(២.៨២១)	(៣.៥៣១)	(១៤.៣៦៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១.៧៤១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១	៩.៣៧៤	៥១.៤៩៧	៦០.៨៧១	២៤៧.៩៨៩
ដកៈ រំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៧.៩៩២	៤៤.៣២១	៥២.៣១៣	២១១.៦០៦
រំលស់ក្នុងការិយបរិច្ឆេទ	៦០១	៣.៤៦៣	៤.០៦៤	១៦.៥៣២
ការលុបចោល	(៧១០)	(២.៨២១)	(៣.៥៣១)	(១៤.៣៦៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១.៥២៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១	៧.៨៨៣	៤៤.៩៦៤	៥២.៨៤៧	២១៥.២៩៩
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១	១.៤៩១	៦.៥៣៣	៨.០២៤	៣២.៦៩០

ក្រុមហ៊ុន អេស៊ីស៊ីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៩ ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	៣៨០	១.៥៤៨	២៦២	១.០៦០
ចំណាយពន្ធលើប្រាក់ចំណូល	៧៨.៣០៨	៣២០.០៤៣	៤.៨២១	១៩.៦១១
ពន្ធលើប្រាក់ចំណូលបានបង់	(១០.០៤៥)	(៤១.០៥៤)	(៤.៧០៣)	(១៩.១៣០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.០៦៦	-	៧
នាថ្ងៃទី៣១ ខែធ្នូ	៦៨.៦៤៣	២៨២.៦០៣	៣៨០	១.៥៤៨

(ខ) (អត្ថប្រយោជន៍)/ចំណាយពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធលើប្រាក់ចំណូលក្នុងការិយបរិច្ឆេទ	៧៨.៣០៨	៣២០.០៤៣	៤.៨២១	១៩.៦១១
ពន្ធពន្យារ	៨៣	៣៣៨	(២.២៧៧)	(៩.២៦២)
	៧៨.៣៩១	៣២០.៣៨១	២.៥៤៤	១០.៣៤៩

ក្រុមហ៊ុន អេស៊ីស៊ីជា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៩. ពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលបានគណនាតាមអត្រាពន្ធតាមច្បាប់លើការចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញក្នុងចំណេញ ឬខាត មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណេញ/ខាតមុនបង់ពន្ធលើប្រាក់ចំណូល	៥០៨.៧២៤	២.០៧៩.១៥៤	១០៥.៣០៩	៤២៨.៣៩៩
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធជាផ្លូវការ	១០១.៧៤៥	៤១៥.៨៣១	២១.០៦២	៨៥.៦៨០
ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន	(១០១.៦៦២)	(៤១៥.៤៩៣)	(២៣.៣៣៩)	(៩៤.៩៤២)
ផលប៉ះពាល់នៃ(ការប្រើប្រាស់ពន្ធខាតដែលអាចកាត់កងបាន)/ពន្ធខាតមិនបានទទួលស្គាល់ជាពន្ធពន្យារពន្ធអប្បបរមា	-	-	-	-
	៧៨.៣០៨	៣២០.០៤៣	៤.៨២១	១៩.៦១១
	៧៨.៣៩០	៣២០.៣៨១	២.៥៤៤	១០.៣៤៩

ការគណនាប្រាក់ចំណូលជាប់ពន្ធ គឺស្ថិតនៅក្រោមការពិនិត្យ និងការវាយតម្លៃរបស់អាជ្ញាធរពន្ធដារ។

(គ) ពន្ធពន្យារជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	៤៣.២៦៣	១៧៨.១១៤	៤៣.៣៤៦	១៧៦.៥៩២

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៩. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ពន្ធពន្យារជាទ្រព្យសកម្ម (ត)

បម្រែបម្រួលក្នុងពន្ធពន្យារជាទ្រព្យសកម្មសុទ្ធដែលមានក្នុងឆ្នាំនេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នៅថ្ងៃទី១ ខែមករា	៤៣.៣៤៦	១៧៦.៥៩២	៤១.០៦៩	១៦៦.១២៤
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(៨៣)	(៣៣៨)	២.២៧៧	៩.២៦២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.៨៦០	-	១.២០៦
នៅថ្ងៃទី៣១ ខែធ្នូ	៤៣.២៦៣	១៧៨.១១៤	៤៣.៣៤៦	១៧៦.៥៩២

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) ដែលត្រូវបានកំណត់ដោយ៖

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើអត្ថប្រយោជន៍ពេល				
ចូលនិវត្ត	១៧.៤១២	៧១.៦៨៤	១៥.៣២៨	៦២.៤៤៧
សំវិធានធនលើការឈប់សម្រាក				
ប្រចាំឆ្នាំដែលមិនបានប្រើ	១២.៨២២	៥២.៧៨៩	១០.៩១១	៤៤.៤៥១
សំវិធានធនលើការខាតបង់ពីឱនភាព				
តម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	៩.៨០៥	៤០.៣៦៩	៧.៩២៦	៣២.២៩១
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	៦.០១៣	២៤.៧៥៥	៧.៧៨៦	៣១.៧២២
រំលស់លើទ្រព្យនិងបរិក្ខារ	៤៧១	១.៩៤១	២.១៥៩	៨.៧៩៦
ចំណេញពីការប្តូររូបិយប័ណ្ណដែលមិន				
ទាន់ទទួលស្គាល់ជាក់ស្តែង	(៣.២៦១)	(១៣.៤២៤)	(៧៦៥)	(៣.១១៥)
នៅថ្ងៃទី៣១ ខែធ្នូ	៤៣.២៦៣	១៧៨.១១៤	៤៣.៣៤៦	១៧៦.៥៩២

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១០. ប្រាក់បញ្ញើមានកាលកំណត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បញ្ញើមានកាលកំណត់	២.២៥៥.៨១៧	៩.២៨៧.២០០	១.៨១៧.២៨០	៧.៤០៣.៥៩៩
ការប្រាក់ត្រូវទទួល	១៤.០៥៦	៥៧.៨៦៩	៣.២៧២	១៣.៣៣០
	២.២៦៩.៨៧៣	៩.៣៤៥.០៦៩	១.៨២០.៥៥២	៧.៤១៦.៩២៩
ដក ៖ សំវិធានធនលើការខាតបង់ ពីឱនភាពនៃតម្លៃ	(៤៣.៩៨៨)	(១៨១.១០០)	(៣៦.៣៤៦)	(១៤៨.០៧៤)
	២.២២៥.៨៨៥	៩.១៦៣.៩៦៩	១.៧៨៤.២០៦	៧.២៦៨.៨៥៥

ក្រុមហ៊ុន បានដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្រុមហ៊ុនមេសម្រាប់រយៈពេលមួយឆ្នាំ។ ប្រាក់បញ្ញើនេះមានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ៤.៥០% ដល់ ៧.៥០% ក្នុងមួយឆ្នាំ (ឆ្នាំ២០២១៖ ៤.៥០% ដល់ ៧.៥០% ក្នុងមួយឆ្នាំ)។

១១. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
គណនីត្រូវទទួលផ្សេងៗ	៤៣.៥៣៥	១៧៩.២៣៤	៣៥.៥៨២	១៤៤.៩៦១
ចំណាយបង់មុនផ្សេងៗ	១៨.៩៦៦	៧៨.០៨៣	២០.៨៨៦	៨៥.០៨៩
ប្រាក់បញ្ញើផ្សេងៗ	១.៤៥២	៥.៩៧៨	១.៤៥២	៥.៩១៥
	៦៣.៩៥៣	២៦៣.២៩៥	៥៧.៩២០	២៣៥.៩៦៥

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សាច់ប្រាក់នៅធនាគារ-គណនីសន្សំ	២៥៨.៣៨៨	១.០៦៣.៧៨២	១៦៤.២៦៩	៦៦៩.២៣០
ដក៖ សំវិធានធនលើការខាតបង់				
ពីឱនភាពនៃតម្លៃ	(៥.០៣៩)	(២០.៧៤៤)	(៣.២៨៥)	(១៣.៣៨៣)
	<u>២៥៣.៣៤៩</u>	<u>១.០៤៣.០៣៨</u>	<u>១៦០.៩៨៤</u>	<u>៦៥៥.៨៤៧</u>

គណនីសន្សំមានអត្រាការប្រាក់ ០.២០% ដល់ ០.៧៥% ក្នុងមួយឆ្នាំ (ឆ្នាំ២០២១៖ ០.២០% ដល់ ០.៥០% ក្នុងមួយឆ្នាំ)។

ក្រុមហ៊ុនកំរិតក្បាច់គណនីធនាគារមួយឈ្មោះថា “គណនីសាច់ប្រាក់អតិថិជន” នៅធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទទួលប្រាក់តម្កល់ពីអតិថិជន ដែលមានបំណងធ្វើការជួញដូរក្នុងផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ គណនីនេះ មិនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ ដោយយោងទៅតាមហេតុផលថាគណនីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់តែទទួលសាច់ប្រាក់ពីអតិថិជនតែប៉ុណ្ណោះ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមតុល្យគណនីសាច់ប្រាក់អតិថិជនជាប្រាក់រៀលមានទឹកប្រាក់សរុបចំនួន ៥៤.៣៩៦.៤៤២.៨៨៨ រៀល ប្រមាណជា ១៣.២១២.៦៤០,៩៧ ដុល្លារអាមេរិក (ឆ្នាំ២០២១៖ ៩៧.៣១៣.១៤០.០៦៥ រៀល ប្រមាណជា ២៣.៨៨៦.៣៨៦,៨៦ ដុល្លារអាមេរិក) ហើយសមតុល្យគណនីសាច់ប្រាក់អតិថិជនជាប្រាក់ដុល្លារអាមេរិក មានចំនួន ១៣.៣៩៧,២៨ ដុល្លារអាមេរិក (ឆ្នាំ២០២១៖ ២.៦៧៨,៥៩ ដុល្លារអាមេរិក)។

១៣. ដើមទុន

ក្រុមហ៊ុនបានចុះបញ្ជីដើមទុនរបស់ខ្លួនចំនួន ៨.២៤០ លានរៀល (ស្មើនឹង ២.០១០.០០០ ដុល្លារអាមេរិក) ដោយបានបែងចែកជា ២.០៦០.០០០ ហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (ស្មើនឹង ១ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន (ឆ្នាំ២០២១៖ ២.០១០.០០០ ដុល្លារអាមេរិក តម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ហ៊ុន)។ ទឹកប្រាក់ចំនួន ២.០១០.០០០ ដុល្លារអាមេរិក ត្រូវបានទូទាត់រួចរាល់ដោយក្រុមហ៊ុនមេ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ដើមទុន	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០

មិនមានការផ្លាស់ប្តូរនៅក្នុងភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះឡើយ។

ក្រុមហ៊ុន អេស៊ីស៊ីជា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៤. កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម៖

បំណុលរយៈពេលវែង		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
អត្ថប្រយោជន៍ពេលចូលនិវត្ត	(ក)	៧៩.៣៨១	៣២៦.៨១១	៦៨.៦២៣	២៧៩.៥៧០
ប្រាក់បំណាច់អតីតភាពការងារ	(ខ)	៧.៧២៩	៣១.៨២០	៨.០០៥	៣២.៦១២
		<u>៨៧.១១០</u>	<u>៣៥៨.៦៣១</u>	<u>៧៦.៦២៨</u>	<u>៣១២.១៨២</u>
បំណុលរយៈពេលខ្លី					
ប្រាក់បំណាច់អតីតភាពការងារ	(ខ)	(៥១)	(២១០)	១២	៤៩

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងឆ្នាំ មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នៅថ្ងៃទី១ ខែមករា	៦៨.៦២៣	២៧៩.៥៧០	៥៣.៧៦៤	២១៧.៤៧៥
ចំណាយការប្រាក់	៤.៨១៩	១៩.៦៩៣	៣.៦៧៣	១៤.៩៤២
ចំណាយសេវាក្នុងឆ្នាំ	៤.០៥៩	១៦.៥៨៨	៣.៥២១	១៤.៣២៣
ចំណេញពីការវាស់វែងឡើងវិញ				
ដោយសារការផ្លាស់ប្តូរការសន្មត	១.៨៨០	៧.៦៨៦	៧.៦៦៥	៣១.១៨១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.២៧៤	-	១.៦៤៩
នៅថ្ងៃទី៣១ ខែធ្នូ	<u>៧៩.៣៨១</u>	<u>៣២៦.៨១១</u>	<u>៦៨.៦២៣</u>	<u>២៧៩.៥៧០</u>

ក្រុមហ៊ុន អេស៊ីស៊ីជា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៤. កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

ចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណាយការប្រាក់	៤.៨១៩	១៩.៦៩៣	៣.៦៧៣	១៤.៩៨២
ចំណាយសេវាក្នុងឆ្នាំ	៤.០៥៩	១៦.៥៨៨	៣.៥២១	១៤.៣២៣
	៨.៨៧៨	៣៦.២៨២	៧.១៩៤	២៩.៣០៥

ចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណេញពីការវាស់វែងឡើងវិញ ដោយសារការផ្លាស់ប្តូរការសន្មត	១.៨៨០	៧.៦៨៦	៧.៦៦៥	៣១.១៨១

ការសន្មតសំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយ និងកាតព្វកិច្ចរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
អត្រាកំណើនប្រាក់បៀវត្ស	៤.១១%	៣.៥០%
អត្រាអតិផរណា	២.៥០%	២.២០%
អត្រាអប្បហារ	៧.២៥%	៧.០០%
អត្រាមរណៈ (*) និងអត្រាបម្រែបម្រួលបុគ្គលិក (**)	-	-

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៤. កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

ការសន្មតសំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយ និងកាតព្វកិច្ចរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖ (ត)

(*) តារាងអត្រាប្រាក់: មានដូចខាងក្រោម៖

អាយុ	អត្រាប្រាក់: (%ក្នុងមួយឆ្នាំ)			
	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ស្ត្រី	បុរស	ស្ត្រី	បុរស
១៨ - ២៩	០ - ០.៤៩	០ - ១.០៩	០ - ០.៤៩	០ - ០.៨៨
៣០ - ៣៩	០ - ០.១៩	០ - ០.១៥	០ - ០.១៩	០ - ០.២២
៤០ - ៤៩	-	០ - ០.៤៥	-	០ - ០.៤៥
៥០ - ៥៩	-	០ - ៦.៦៧	-	០ - ៦.៦៧
៦០	-	-	-	-

(**) តារាង បម្រែបម្រួលអត្រាបុគ្គលិកលាឈប់មានដូចខាងក្រោម៖

អាយុ	អត្រាបម្រែបម្រួលបុគ្គលិក (%ក្នុងមួយឆ្នាំ)			
	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ស្ត្រី	បុរស	ស្ត្រី	បុរស
១៨ - ២៩	២.៣ - ៦.៣៤	៣.៧៦ - ៨.៦០	២.៣ - ៩.១០	៤.១៧ - ៩.៧៦
៣០ - ៣៩	១.៧៦ - ៤.១១	២.៣៥ - ៤.៧២	១.៧៦ - ៤.២៦	២.៧៣ - ៥.៣៥
៤០ - ៤៩	០ - ២.៥៣	០ - ៤.៧១	០ - ៣.៨៦	០ - ៦.០៩
៥០ - ៥៩	-	០ - ៨.៣៣	-	០ - ៨.៣៣
៦០	-	-	-	-

(ខ) សំណងអតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
បំណុលរយៈពេលខ្លី	(៥១)	(២១០)	១២	៤៩
បំណុលរយៈពេលវែង	៧.៧២៩	៣១.៨២០	៨.០០៥	៣២.៦១២
	៧.៦៧៨	៣១.៦១០	៨.០១៧	៣២.៦៦១

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៤. កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក (ត)

(ខ) សំណងអតីតភាពការងារ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	៨.០១៧	៣២.៦៦១	៨.២៨៥	៣៣.៥១២
បានកាត់ត្រាក្នុងចំណេញ ឬខាត	(៣៣៩)	(១.៣៨៥)	(២៦៨)	(១.០៩០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣៣៩	-	២៣៩
នាថ្ងៃទី៣១ ខែធ្នូ	៧.៦៧៨	៣១.៦១០	៨.០១៧	៣២.៦៦១

១៥. បង្គរ និងគណនីត្រូវសងដេញដោល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ច្បាប់ឈប់សម្រាកប្រចាំឆ្នាំបង្គរ	៦៤.១១១	២៦៣.៩៤៥	៥៤.៥៥៣	២២២.២៤៩
ប្រាក់ចំណូលមិនទាន់ទទួលបាន	៣០.០៦៤	១២៣.៧៧៣	៣៨.៩៣២	១៥៨.៦០៩
បុព្វលាភបង្គរ	៥០.៤០៩	២០៧.៥៣៤	២៣.៩៣២	៩៧.៤៩៩
គណនីបង្គរផ្សេងៗ	៥.៣១២	២១.៨៧០	៤.៦៤៨	១៨.៩៣៧
ពន្ធត្រូវបង់	៣.១៨៩	១៣.១២៩	២.៦៨៥	១០.៩៣៩
	១៥៣.០៨៥	៦៣០.២៥១	១២៤.៧៥០	៥០៨.២៣៣

១៦. ប្រតិបត្តិការសម្ព័ន្ធព្យាបាល

សម្ព័ន្ធព្យាបាល	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុននានាដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ គឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យសកម្មភាពនានារបស់ក្រុមហ៊ុន។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុនរួមមានអភិបាលទាំងអស់ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន។

ប្រតិបត្តិការខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយសម្ព័ន្ធព្យាបាល ។

ក្រុមហ៊ុន អេស៊ីសីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៦. ប្រតិបត្តិការសម្ព័ន្ធភាព (ត)

(ក) ចំណូលការប្រាក់ពីក្រុមហ៊ុនមេ

	សម្រាប់ដំណាច់ការិយបរិច្ឆេទដែល បានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ដំណាច់ការិយបរិច្ឆេទដែល បានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណូលការប្រាក់	១៥៣.១៤៣	៦២៥.៨៩៦	១២៩.២៣៤	៥២៥.៧២៣

(ខ) កម្រៃ និងចំណាយជូនក្រុមហ៊ុនមេ

	សម្រាប់ដំណាច់ការិយបរិច្ឆេទដែល បានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ដំណាច់ការិយបរិច្ឆេទដែល បានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សេវាធនាគារ	៦០៣	២.៤៥៧	៦៤៣	២.៦១៩

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	សម្រាប់ដំណាច់ការិយបរិច្ឆេទដែល បានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ដំណាច់ការិយបរិច្ឆេទដែល បានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	១៧៥.៩៤៣	៧១៩.០៨១	១៥៣.២២៤	៦២៣.៣១៤
អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង	៣៨.១១២	១៥៥.៧៦៣	៣៥.៥០១	១៤៤.៤១៦
អត្ថប្រយោជន៍ក្រោយពេលបញ្ចប់ការងារ	៥២.៣២៧	២១៣.៨៥៩	៤២.៦៥១	១៧៣.៥០៥
	២៦៦.៣៨២	១.០៨៨.៧០៣	២៣១.៣៧៥	៩៤១.២៣៥

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៦. ប្រតិបត្តិការសម្ព័ន្ធភាព (ត)

(ឃ) សមតុល្យចុងឆ្នាំកើតឡើងពីប្រតិបត្តិការជាមួយសម្ព័ន្ធភាព

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
គណនីសន្សំ (កំណត់សម្គាល់១២)	២៥៨.៣៨៨	១.០៦៣.៧៨២	១៦៤.២៦៩	៦៦៩.២៣០
ប្រាក់បញ្ញើមានកាលកំណត់ (កំណត់សម្គាល់ ១០)	២.២៥៥.៨១៧	៩.២៨៧.២០០	១.៨១៧.២៨០	៧.៤០៣.៥៩៩
ការប្រាក់ត្រូវទទួល (កំណត់សម្គាល់ ១០)	១៤.០៥៦	៥៧.៨៦៩	៣.២៧២	១៣.៣៣០
	<u>២.៥២៨.២៦១</u>	<u>១០.៤០៨.៨៥១</u>	<u>១.៩៨៤.៨២១</u>	<u>៨.០៨៦.១៥៩</u>

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ

(ក) ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប

ក្រុមហ៊ុនមិនធ្វើការបង្ហាញអំពីព័ត៌មាននៃតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនោះទេ ព្រោះសមតុល្យរបស់វាគឺប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់ទ្រព្យសកម្មនោះ។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(i) សេចក្តីសង្ខេប

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យ ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យទីផ្សារ

កំណត់សម្គាល់នេះ ត្រូវបានបង្ហាញព័ត៌មានអំពីហានិភ័យក្រុមក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើ គោលបំណង គោលនយោបាយ និងដំណើរការរបស់ក្រុមហ៊ុនដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន អេស៊ីសីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ii) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុប្រសិនបើអតិថិជន ឬដៃគូពាណិជ្ជកម្ម មិនបំពេញតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យា។

អ្នកគ្រប់គ្រងមានគោលនយោបាយឥណទាន ហើយការប្រឈមរបស់ក្រុមហ៊ុនទៅនឹងហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ការវាយតម្លៃឥណទាន ត្រូវបានធ្វើឡើងចំពោះគ្រប់អតិថិជនទាំងអស់ដែលមានឥណទានលើចំនួនកំណត់។ ក្រុមហ៊ុនមិនតម្រូវឱ្យមានទ្រព្យបញ្ចាំសម្រាប់ទ្រព្យសកម្មទេ។

គ្មានការផ្ដោតសំខាន់ទៅលើហានិភ័យឥណទានទេ។ ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទាន គឺបានបង្ហាញតាមតម្លៃយោងនៃទ្រព្យសកម្មនីមួយៗក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុ ដែលត្រូវទូទាត់ដោយប្រើសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ គោលដៅរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល គឺធានាការរក្សាកម្រិតទ្រព្យសកម្មងាយស្រួលឱ្យបាន គ្រប់គ្រាន់ទាំងក្នុងពេលធម្មតា ឬមានបញ្ហា ដោយមិនមានការកើតឡើងនូវការខាតបង់ដែលមិនអាចទទួលយកបាន ឬហានិភ័យដែលប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យសាច់ប្រាក់ងាយស្រួល និងរក្សាកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឱ្យបានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីបន្ថយផលប៉ះពាល់នៃការប្រែប្រួលនូវលំហូរសាច់ប្រាក់។

ការប្រឈមនូវហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមនេះ គឺជាកាលវេសន្តនៃអនិស្សន្ទបំណុលហិរញ្ញវត្ថុដែលនៅសល់ នាការបរិច្ឆេទរាយការណ៍ ។ ចំនួននេះ គឺចំនួនដុល និងមិនអប្បបរមា និងរួមមានការបង់ប្រាក់ប៉ាន់ស្មាន និងមិនបញ្ចូលកិច្ចព្រមព្រៀងកាត់កង។

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ឆ្នាំ២០២២	តម្លៃយោង ដុល្លារអាមេរិក	លំហូរសាច់ ប្រាក់ដុល		៦ ខែ		លើសពី ១ ឆ្នាំ
		តាមកិច្ចសន្យា ដុល្លារអាមេរិក	ឬ តិចជាង ដុល្លារអាមេរិក	៦ - ១២ ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បង្គុល និងគណនីត្រូវទូទាត់ផ្សេងៗ	១៤៩.៨៩៦	១៤៩.៨៩៦	៦៤.៨២៩	២០.៩៥៦	៦៤.១១១	
ស្មើនឹងពាន់រៀល (កំណត់សម្គាល់៥)						
បង្គុល និងគណនីត្រូវទូទាត់ផ្សេងៗ	៦១៧.១២២	៦១៧.១២២	២៦៦.៩០០	៨៦.២៧៧	២៦៣.៩៤៥	
ឆ្នាំ២០២១						
បង្គុល និងគណនីត្រូវទូទាត់ផ្សេងៗ	១២២.០៦៥	១២២.០៦៥	១០.០៧៣	៥៧.៤៣៩	៥៤.៥៥៣	
ស្មើនឹងពាន់រៀល (កំណត់សម្គាល់៥)						
បង្គុល និងគណនីត្រូវទូទាត់ផ្សេងៗ	៤៩៧.២៩៣	៤៩៧.២៩៣	៤១.០៣៨	២៣៤.០០៦	២២២.២៤៩	

(iv) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជា អត្រាប្តូរប្រាក់អត្រាការប្រាក់ដែលប៉ះពាល់ដល់ចំណូល ឬតម្លៃនៃការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យនូវការផ្ទុះឡើងហានិភ័យទីផ្សារក្នុងកម្រិតមួយទទួលយកបាន ខណៈពេលដែលផ្តល់មកវិញនូវចំណូលជាអតិបរមា។

ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តនោះទេ ដោយសារប្រតិបត្តិការភាគច្រើនរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងប្រាក់ដុល្លារអាមេរិក ដែលជាប្រភេទរូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(iv) ហានិភ័យទីផ្សារ (ត)

ហានិភ័យអត្រាការប្រាក់

ការប្រឈមទៅនឹងហានិភ័យការប្រាក់របស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានការប្រាក់។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានការប្រាក់

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់ រួមមានប្រាក់បញ្ញើនៅធនាគារ។ អត្រាការប្រាក់ និងកាលកំណត់នៃសមតុល្យធនាគារ ត្រូវបានបង្ហាញនៅកំណត់សម្គាល់១០។ គ្មានបំណុលហិរញ្ញវត្ថុដែលមានការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ទេ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ (រួមបញ្ចូលការប្រាក់ និងសំវិធានធនលើការខាតបង់ពី ឱនភាពតម្លៃសុទ្ធ)	២.២២៥.៨៨៥	៩.១៦៣.៩៦៩	១.៧៨៤.២០៦	៧.២៦៨.៨៥៥

ការវិភាគលើហានិភ័យលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ក្រុមហ៊ុនពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសាវ័ន្តនោះទេ។ ដូច្នេះការវិភាគលើហានិភ័យលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ។

(គ) ការគ្រប់គ្រងហានិភ័យដើមទុន

គោលបំណងរបស់ក្រុមហ៊ុននៅពេលគ្រប់គ្រងដើមទុន គឺដើម្បីការពារសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបង្ក និងរុករានអាជីវកម្ម ដើម្បីផ្តល់ជូនភាគីទុនិកនូវអត្ថប្រយោជន៍ផ្សេងៗ និងអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងរក្សានូវរចនាសម្ព័ន្ធដើមទុនឱ្យមានស្ថេរភាព និងកាត់បន្ថយចំណាយ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមានដើមទុនសរុបចំនួន ២.០១០.០០០ ដុល្លារអាមេរិក ហើយមិនមានបំណុលពីភាគីណាមួយ ព្រមទាំងបានបំពេញតាមលក្ខខណ្ឌដើមទុនអប្បបរមាចំនួន ១.៥០០.០០០ ដុល្លារអាមេរិក។

ក្រុមហ៊ុន អេស៊ីស៊ីស ស៊ីឃ្យូរីមី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(គ) ការគ្រប់គ្រងហានិភ័យដើមទុន (ត)

លើសពីនេះទៅទៀតក្រោមបទបញ្ជារបស់នីយ័តកម្មលបត្រកម្ពុជា ក្រុមហ៊ុនត្រូវរក្សាសមាមាត្រដើមទុន ១៥០% នៃដើមទុនចុះបញ្ជី។ ដើមទុនសុទ្ធ និងសមាមាត្រដើមទុនរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ដើមទុនសុទ្ធ				
ទ្រព្យសកម្មរយៈពេលខ្លីសរុប(*)	២.៧៥៧.១០០	១១.៣៥០.៩៨២	២.២២៧.០០៨	៩.០៧២.៨៣១
បំណុលខាងក្រៅសរុប	(៣០៨.៧៨៧)	(១.២៧១.២៧៥)	(២០១.៧៧០)	(៨២២.០១២)
	២.៤៤៨.៣១៣	១០.០៧៩.៧០៧	២.០២៥.២៣៨	៨.២៥០.៨១៩
កម្រិតដើមទុនដែលបានកំណត់ (ខ្ពស់ជាងកន្លះខ)				
៥% នៃមូលធនភាគទុនិក (ក)	១២៧.០៩៣	៥២៣.២៤១	១០៥.៦៧០	៤៣០.៥០០
១០% នៃបំណុលខាងក្រៅសរុប (ខ)	៣០.៨៧៩	១២៧.១២៨	២០.១៧៧	៨២.២០១
កម្រិតដើមទុនដែលបានកំណត់	១៥៧.៩៧២	៦៥០.៣៦៩	១២៥.៨៤៧	៥១២.៧០១
សមាមាត្រដើមទុនសុទ្ធ	១.៩២៦%	១.៩២៦%	១.៩១៧%	១.៩១៧%

(*) រួមបញ្ចូលដោយសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើមានកាលកំណត់ (លើកលែងការប្រាក់ត្រូវទទួល និងសំវិធានធនលើឱនភាពនៃតម្លៃ) និងប្រាក់តម្កល់តាមច្បាប់បទប្បញ្ញត្តិ។

ក្រុមហ៊ុន អេស៊ីសីដា ស៊ីឃ្យូរីធី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៨. យថាភាពលើពន្ធ

ពន្ធដារ គឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញ និងការសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើន ដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យលើការប្រាក់។ ជាញឹកញាប់ ការបកស្រាយខុសគ្នាៗជាច្រើនទៅលើប្រតិបត្តិការដែលកើតមាននោះឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារនៅក្នុង ព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងមានការជឿជាក់ថា ខ្លួនបានធ្វើសំវិធានធនបំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តីសមត្ថកិច្ចពន្ធដារពាក់ព័ន្ធអាចការបកស្រាយខុសៗគ្នា ហើយអាចធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចាប់តាំងពីពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម។

១៩ ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

ពុំមានការកែតម្រូវ ឬព្រឹត្តិការណ៍មិនបានកែតម្រូវសំខាន់ៗ បានកើតឡើងនៅចន្លោះកាលបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃសេចក្តីអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

២០ ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

អេស៊ីស៊ីដា

ACLEDA SECURITIES



ជាន់ទី ៥ អគារអេស៊ីស៊ីដាលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០២៣ ៧២៣ ៣៨៨ / ៩៩៩ ៩៧៧

info@acledasecurities.com.kh /
www.acledasecurities.com.kh